

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

មាតិកា	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ - ៥
របាយការណ៍ហិរញ្ញវត្ថុ	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦ - ៧
របាយការណ៍លទ្ធផលសម្រេច	៨
របាយការណ៍បម្រែបម្រួលមូលធន	៩
របាយការណ៍លំហូរសាច់ប្រាក់	១០ - ១១
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	១២ - ៥៥
របាយការណ៍សវនករឯករាជ្យ	៥៦ - ៦២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ដោយមានភ្ជាប់មកជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពសេដ្ឋកិច្ច

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានតាខ្មៅ ខេត្តត្បូងឃ្មុំ និងម្ដេច ខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេសដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលការណ៍របស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ។

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពអាជីវកម្មចម្បងទាំងនេះទេ។

លទ្ធផលប្រតិបត្តិការ

	គិតជាពាន់រៀល
ប្រាក់ចំណេញក្នុងឆ្នាំ	<u>១២៦.៦០៩.៥៨២</u>

ភាគលាភ

ចំនួនភាគលាភដែលបានប្រកាស និងទូទាត់ដោយ រ.ទ.ស.ភ តាំងពីចុងការិយបរិច្ឆេទមុន មានដូចខាងក្រោម និងព័ត៌មានលម្អិតត្រូវបានបង្ហាញនៅក្នុងតំណត់សម្គាល់ ២៣ នៃរបាយការណ៍ហិរញ្ញវត្ថុ៖

	គិតជាពាន់រៀល
ភាគលាភតម្លៃ៣០០រៀល ក្នុងមួយភាគហ៊ុនធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ និងទូទាត់ក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>៤.៣០៥.១៥៨</u>

ទុនបម្រុង និងសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅលើទុនបម្រុង និងពុំមានសំវិធានធនក្នុងអំឡុងការិយបរិច្ឆេទនេះទេ លុះត្រាតែមានការបង្ហាញក្រៅពីនេះ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនលើបំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា ពុំមានបំណុលពិបាកទារទេ និងមិនតម្រូវឱ្យធ្វើសំវិធានធនលើបំណុលដែលជាប់ សង្ស័យនោះទេ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនាំឱ្យមានភាពចាំបាច់ ដើម្បីលុបចំបាត់ចោលបំណុលពិបាកទារ និងធ្វើសំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ ឡើយ។

ទ្រព្យសកម្មរយៈពេលខ្លី

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីធានាថា ទ្រព្យសកម្មរយៈពេលខ្លីដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបាន កត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ រ.ទ.ស.ភ ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលបានរំពឹងថានឹងអាចលក់បាន លើទីផ្សារ។

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ការ កំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រក្នុងការវាយតម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល មិនបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឱ្យ ប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រ ដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុលនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) ការទាមទារទ្រព្យសកម្មណាមួយរបស់ រ.ទ.ស.ភ ដែលបានកើតឡើងចាប់តាំងពីចុងបញ្ចប់នៃការិយបរិច្ឆេទ ដើម្បីធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (២) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះ រ.ទ.ស.ភ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទឡើយ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ រ.ទ.ស.ភ ដែលត្រូវទាមទារ ឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងការិយបរិច្ឆេទ ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទដែលនឹង ឬអាចធ្វើឱ្យមានផល ប៉ះពាល់ដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការសងបំណុលនៅថ្ងៃកំណត់សងនោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ការផ្លាស់ប្តូរនៃហេតុការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានបញ្ចូលនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបណ្តាលឱ្យតួលេខនៃចំនួនណាមួយដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មានភាពមិនត្រឹមត្រូវនោះទេ។

កត្តាសារវន្ត និងមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល៖

- (១) លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរដោយកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ និង
- (២) ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេក្នុងចន្លោះពេលរវាងចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ ដែលអាចនាំឱ្យប៉ះពាល់ជាសារវន្តដល់លទ្ធផលប្រតិបត្តិការរបស់ រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទដែលបានរៀបចំរបាយការណ៍នេះទេ។

ការបោះផ្សាយភាគហ៊ុន និងប័ណ្ណបំណុលថ្មីនោះទេ។

នៅក្នុងអំឡុងការិយបរិច្ឆេទនេះ រ.ទ.ស.ភ ពុំបានបោះផ្សាយភាគហ៊ុន ឬប័ណ្ណបំណុលថ្មីនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបម្រើការងារនៅចុងអាណត្តិចាស់ និងក្នុងអំឡុងអាណត្តិថ្មីគឺតមកដល់កាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រួមមាន៖

- ឯកឧត្តម អុំ សុថា (បញ្ចប់អាណត្តិនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣)
- ឯកឧត្តម ស៊ឹម ស៊ីថា (ត្រូវបានតែងតាំងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣)
- ឯកឧត្តម ម៉ី វ៉ាន់
- ឯកឧត្តម ឡុង ណារ៉ូ
- ឯកឧត្តម នួន ផារ៉ាត្ន
- លោក ម៉ា ណូរ៉ាវីន (ត្រូវបានតែងតាំងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣)
- លោក ណាំ ចន្រ្ទី
- លោក ស្រេង សំឡឹក

ព្រឹត្តិការណ៍សំខាន់បន្ទាប់ពីចុងបញ្ចប់នៃការិយបរិច្ឆេទ

ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍សំខាន់បន្ទាប់ពីចុងបញ្ចប់នៃការិយបរិច្ឆេទនេះ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣១ នៃរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ទទួលខុសត្រូវលើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ត្រូវ៖

- ១) អនុវត្តគោលការណ៍គណនេយ្យ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "ស.រ.ទ.ហ.អ.ក") ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តតាមគោលការណ៍នោះប្រកបដោយសង្គតិភាព
- ២) អនុលោមទៅតាមតម្រូវការ ក្នុងការលាតត្រដាងព័ត៌មាន ស.រ.ទ.ហ.អ.ក ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបាន ត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ៣) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យ រ.ទ.ស.ភ អាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ៤) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកតាមមូលដ្ឋានក្នុងការបន្តនិរន្តរភាពអាជីវកម្ម លុះត្រាតែមានភាពមិនត្រឹមត្រូវក្នុងការសន្មតថា រ.ទ.ស.ភ នឹងបន្តកិច្ចប្រតិបត្តិការរបស់ខ្លួននាពេលអនាគត និង
- ៥) គ្រប់គ្រង និងដឹកនាំ រ.ទ.ស.ភ ឱ្យមានប្រសិទ្ធភាពតាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផល ហើយត្រូវប្រាកដថាផលប៉ះពាល់ទាំងនោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា រ.ទ.ស.ភ បានអនុលោមតាមគ្រប់តម្រូវការខាងលើនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍ក្រុមប្រឹក្សាភិបាល


ការអនុវត្តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ ឯកឧត្តម ស៊ីម ស៊ីថា ឯកឧត្តម ឡុង ណារ៉ូ និងលោក ជេង ប៊ុនធីន ជាអភិបាល និងមន្ត្រី នៅក្នុង រ.ទ.ស.ភ សូម
បញ្ជាក់ថាតាមយោបល់របស់ក្រុមប្រឹក្សាភិបាល ដែលបានភ្ជាប់មកជាមួយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់
រ.ទ.ស.ភ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន
និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង
ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "ស.រ.ទ.ហ.អ.ក")។


ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង 



ឡុង ណារ៉ូ
អគ្គនាយក



ជេង ប៊ុនធីន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ស៊ីម ស៊ីថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ពុធ ៤ កើត ខែ ឧសភា ឆ្នាំ ថោះ បញ្ចស័ក ព.ស២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	កំណត់ សម្គាល់	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	២.៤៩៤.៩៧៩.២៩០	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី		១០.៤៦៣.០៧៤	១២.០៨៩.៥៨៧
ទ្រព្យសកម្មរយៈពេលវែងសរុប		២.៥០៥.៤៤២.៣៦៤	២.២១៥.១៣១.៥០១
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ	៦	៣១៨.៧៤៦.៥៩២	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី ត្រូវទទួលផ្សេងៗ	៧	២៧.៩៨០.២៣៦	៣២.៧០៧.៤១៦
កិច្ចសន្យាទ្រព្យសកម្ម	៨	១៥៥.៥០១.២៥៥	៩២.៧៦៨.៣៧៤
ឥណទានផ្តល់ឱ្យនិយោជិក	៩	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	១០	១២៧.៣១៦.០០៣	១២៦.១១៨.៤១៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១១	១៦.១១៧.២២២	៥៦.៧១៦.៤៣៩
ទ្រព្យសកម្មរយៈពេលខ្លីសរុប		៦៥៣.៦១៧.៩៥៩	៤៦៩.០០៤.៣៧៤
ទ្រព្យសកម្មសរុប		៣.១៥៩.០៦០.៣២៣	២.៦៨៤.១៣៥.៨៧៥
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ			
ដើមទុន និងបុព្វលាភភាគហ៊ុន	១២	៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	១៣	៦៤៧.១៤៨.៧៨២	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		១២៦.៦០៩.៥៨២	១០៨.១៨៥.៨៦៥
មូលធនសរុប		១.៣៩៤.៥១៧.៤៧១	១.២៧២.២១៣.០៤៧
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	១៤	១.២៩៦.៩២៤.៦៨៤	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៥	៧៤.១៦២.៧៤៦	៦៩.២៣៨.៤៧៧
បំណុលពន្ធពន្យារ - សុទ្ធ	២០	៨១.៩៤៦.៨៥៨	៧៧.០១៦.៧១៦
គណនីត្រូវទូទាត់ផ្សេងៗ	១៦	៨២.៩០៣.៧៣២	៧៦.៨០១.៧០៥
បំណុលរយៈពេលវែងសរុប		១.៥៣៥.៩៣៨.០២០	១.២០៩.៥៥២.៦១៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

	កំណត់ សម្គាល់	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី ត្រូវទូទាត់ផ្សេងៗ	១៦	១៧៩.៩៤៤.៦២១	១៥៤.៦៦១.១៥២
ប្រាក់កម្ចី	១៤	២៣.៦៧៧.៤០១	២៣.៤៩៩.១៥៨
កិច្ចសន្យាបំណុល	៨	៤.២៥៤.១៣៨	៤.៤៥៦.៧៥៦
បំណុលពន្ធលើប្រាក់ចំណូល		២០.៧២៨.៦៧២	១៩.៧៥៣.១៤៧
បំណុលរយៈពេលខ្លីសរុប		២២៨.៦០៤.៨៣២	២០២.៣៧០.២១៣
បំណុលសរុប		១.៧៦៤.៥៤២.៨៥២	១.៤១១.៩២២.៨២៨
មូលធន និងបំណុលសរុប		៣.១៥៩.០៦០.៣២៣	២.៦៨៤.១៣៥.៨៧៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លទ្ធផលសេចក្តី

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ចំណូល៖			
ចំណូលពីការផ្គត់ផ្គង់ទឹក	១៧	៣៤៩.៦៤០.០៧៣	២៩៩.៧២៣.៥០៧
កម្រៃពីការសាងសង់		១៦.៦៦៥.៦១៧	២៤.៩៧៦.៣១៦
ចំណេញពីការប្តូររូបិយប័ណ្ណ - សុទ្ធ		៤.១១១.០៣៩	១.១០៥.៧០០
ចំណូលផ្សេងៗ		២១.៦៣៧.៦៣៦	២១.៤៧៨.៣៣៣
		<u>៣៩២.០៥៤.៣៦៥</u>	<u>៣៤៧.២៨៣.៨៥៦</u>
ចំណាយ៖			
ចំណាយអត្ថប្រយោជន៍របស់នយោជិក	១៨	(៨០.២៩២.៤៣៨)	(៧០.១៧៥.៤២២)
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(៦១.៩៧៨.១៣៥)	(៥៩.៤៥៥.០៧៤)
ចំណាយថ្លៃភ្លើង		(៤២.២៩១.៤៤៦)	(៣៥.២១៨.៧៤៣)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(១៥.៨៧៥.៣១៣)	(១២.១៤០.៧៤០)
ចំណាយជួសជុល និងថែទាំ		(១១.៦៥១.០៥៨)	(៨.០០៩.៣៥៨)
ចំណាយសេវាសាងសង់		(៩.៧៣១.៥១៨)	(១៦.៦១៨.០២៤)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទឹកតាម គេហដ្ឋាន		(៤.៨១៦.៥១៤)	(៤.៩៥៣.៣៧១)
ចំណាយប្រតិបត្តិការផ្សេងៗ		(១៥.១៥៥.៤៣៦)	(១១.២៤៣.៤១៦)
		<u>(២៤១.៧៩១.៨៥៨)</u>	<u>(២១៧.៨១៤.១៤៨)</u>
ចំណេញប្រតិបត្តិការ		១៥០.២៦២.៥០៧	១២៩.៤៦៩.៧០៨
ចំណូលហិរញ្ញប្បទាន		៦.៧៣៧.៧៦៦	៤.៦៥៦.៦១៨
ចំណាយហិរញ្ញប្បទាន	១៩	(៣.៥២៧.៧៣០)	(៣.៦១០.៤៣៤)
ចំណេញមុនបង់ពន្ធ		១៥៣.៤៧២.៥៤៣	១៣០.៥១៥.៨៩២
ពន្ធលើប្រាក់ចំណូល	២០	(២៦.៨៦២.៩៦១)	(២២.៣៣០.០២៧)
ចំណេញក្នុងឆ្នាំ កំណាងឱ្យលទ្ធផលសេចក្តីសរុប ក្នុងឆ្នាំ		១២៦.៦០៩.៥៨២	១០៨.១៨៥.៨៦៥
ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិក៖			
ចំណេញគោលក្នុងមួយភាគហ៊ុន (គិតជាប្រាក់រៀល)	២២	១.៤៥៥,៧៣	១.២៤៣,៩០
ចំណេញថយចុះក្នុងមួយភាគហ៊ុន (គិតជាប្រាក់រៀល)	២២	១.៤៥៥,៧៣	១.២៤៣,៩០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		ដើមទុន និង			
	កំណត់ សម្គាល់	បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	មូលធនសរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២		៦១៩.៣១៥.៨៨៦	៤១៨.០៣៨.៤១០	១២៩.២៧៣.៩១៧	១.១៦៦.៦២៨.២១៣
ចំណេញក្នុងឆ្នាំ តំណាងឱ្យ លទ្ធផលលម្អិតសរុបក្នុងឆ្នាំ		-	-	១០៨.១៨៥.៨៦៥	១០៨.១៨៥.៨៦៥
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
ការបន្ថែមដើមទុន	១២	១.៤៤៣.២២១	-	-	១.៤៤៣.២២១
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៣ ២៣	-	១២៥.២២៩.៦៦៥	(១២៥.២២៩.៦៦៥)	-
		-	-	(៤.០៤៤.២៥២)	(៤.០៤៤.២៥២)
ប្រតិបត្តិការជាមួយភាគហ៊ុនិក សរុប		១.៤៤៣.២២១	១២៥.២២៩.៦៦៥	(១២៩.២៧៣.៩១៧)	(២.៦០១.០៣១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ចំណេញក្នុងឆ្នាំ តំណាងឱ្យ លទ្ធផលលម្អិតសរុបក្នុងឆ្នាំ		-	-	១២៦.៦០៩.៥៨២	១២៦.៦០៩.៥៨២
ប្រតិបត្តិការជាមួយភាគហ៊ុនិក					
ការផ្ទេរទៅគណនីទុនបម្រុង ភាគលាភ	១៣ ២៣	-	១០៣.៨៨០.៧០៧	(១០៣.៨៨០.៧០៧)	-
		-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
ប្រតិបត្តិការជាមួយភាគហ៊ុនិក សរុប		-	១០៣.៨៨០.៧០៧	(១០៨.១៨៥.៨៦៥)	(៤.៣០៥.១៥៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១៥៣.៤៧២.៥៤៣	១៣០.៥១៥.៨៩២
និយ័តកម្មលើ៖			
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៦០.១១៥.៣៦៩	៥៧.៤៦០.៩២៧
ចំណាយហិរញ្ញប្បទាន	១៩	៣.៥២៧.៧៣០	៣.៦១០.៤៣៤
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណមិនមែនជាសាច់ប្រាក់លើ គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម		២.១៤២.៩៤៤	៦.១៤០.៦០៦
រំលស់ទ្រព្យសកម្មអរូបី		១.៨៥៦.៤៥០	១.៩៩៤.១៤៧
ការជម្រះបញ្ជីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	១.៦២៨.៤៥៥	១៣៦.៨៣៩
ការជម្រះបញ្ជីទ្រព្យសកម្មអរូបី		៦.៣១៥	-
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណមិនមែនជាសាច់ប្រាក់លើ ប្រាក់កម្ចី		(៩.៩៦៧.៩៥៨)	(៤.៥៨៦.៨៦៦)
ចំណូលហិរញ្ញប្បទាន		(៦.៧៣៧.៧៦៦)	(៤.៦៥៦.៦១៨)
រំលស់ជំនួយពន្យារពិភាកិច្ច និងជំនួយផ្សេងៗ	១៥	(២.០០៩.៩០៨)	(២.០០៩.៩០៨)
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល		២០៤.០៣៤.១៧៤	១៨៨.៦០៥.៤៥៣
បម្រែបម្រួលទុនបង្វិល៖			
សន្និធិ		(២៣៨.១៥២.៩៣៨)	(៨៩.៨១៩.២០១)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៦.១១២.៧០៣	(៦.១១០.៥២៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ		២៣.១៤០.៥២៥	៨.៥០៩.៦៩៤
កិច្ចសន្យាទ្រព្យសកម្ម		(៦២.៧៣២.៨៨១)	(២៦.៧៤៣.៧៩៤)
កិច្ចសន្យាបំណុល		(២០២.៦១៨)	២.៦៦៧.៨៦២
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ		៦.១០២.០២៧	៧.៣៥៥.៦៣២
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ បានពីប្រតិបត្តិការ		(៦១.៦៩៩.០០៨)	៨៤.៤៦៥.១២១
ពន្ធលើប្រាក់ចំណូលបានបង់		(២០.៩៥៧.២៩៤)	(២២.២៣៣.១៥៧)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ បានពីសកម្មភាព ប្រតិបត្តិការ		(៨២.៦៥៦.៣០២)	៦២.២៣១.៩៦៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការប្រាក់បានទទួល		៥.៣៥២.២៤៣	២.៩៣៤.៨៩៤
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	(២៦៩.៨៨៦.៩៤៦)	(២៨១.៦១៩.៧១៦)
កំណើនក្នុងការវិនិយោគរយៈពេលខ្លី		(១.១៩៧.៥៨៧)	(៥៧.៩៥៤.៥៨៣)
ការទិញទ្រព្យសកម្មអរូបី		(២៣៦.២៥២)	(៣៩០.០៧៥)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(២៦៥.៩៦៨.៥៤២)	(៣៣៧.០២៩.៤៨០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន			
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៣៤១.៩៨៧.៥៣៧	២១៨.២៨០.៤៣៩
ជំនួយទទួលបានពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៥	៦.៩៣៤.១៧៧	៥៤.៤៣៦.១៩៩
ការបន្ថែមដើមទុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		-	១.៤៤៣.២២១
ការទូទាត់សងប្រាក់កម្ចី		(២១.៤៧៩.៤៥៤)	(២០.៧៦៩.៣៨៦)
ការប្រាក់បានទូទាត់		(១៥.១១១.៤៧៥)	(៧.៤៩១.៨០៤)
ភាគលាភបានទូទាត់	២៣	(៤.៣០៥.១៥៨)	(៤.០៤៤.២៥២)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		៣០៨.០២៥.៦២៧	២៤១.៨៥៤.៤១៧
តំហាយចុះនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៤០.៥៩៩.២១៧)	(៣២.៩៤៣.០៩៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមឆ្នាំ		៥៦.៧១៦.៤៣៩	៨៩.៦៥៩.៥៣៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងឆ្នាំបញ្ចប់	១១	១៦.១១៧.២២២	៥៦.៧១៦.៤៣៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (ហៅកាត់ថា "រ.ទ.ស.ភ") ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ហៅកាត់ថា "ក.ស.ហ.វ") ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជា សហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច ក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម Co. ០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់ សេវាផ្សេងៗ។ គោលដៅរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្មទឹក និងបង្កើនសេវាកម្ម និងគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលការណ៍របស់រដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ សម្រាប់ផលប្រយោជន៍សាធារណៈ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

ព័ត៌មានហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "ស.វ.ទ.ហ.អ.ក")។

រដ្ឋាករទឹកស្អាតស្រះស្រីពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការអនុវត្ត ស.រ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួលលើ ស.រ.ទ.ហ.អ.ក

(ក) ការធ្វើវិសោធនកម្ម ឬការកែសម្រួលស្តង់ដារដែលបានអនុវត្តក្នុងឆ្នាំ

- ការបង្ហាញគោលការណ៍គណនេយ្យ – វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍ស្តីពីការអនុវត្ត ២

វិសោធនកម្មនេះ តម្រូវឱ្យអង្គភាពបង្ហាញនូវព័ត៌មានគោលការណ៍គណនេយ្យជាសារវន្តរបស់ខ្លួនជាជាងគោលការណ៍គណនេយ្យសំខាន់ៗ។ វិសោធនកម្មនេះ ក្នុងចំណោមវិសោធនកម្មផ្សេងទៀតរួមទាំងឧទាហរណ៍នៃកាលៈទេសៈណាមួយ ដែលអង្គភាពពិចារណាថាព័ត៌មានគោលការណ៍គណនេយ្យមានភាពជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ ដើម្បីជាជំនួយដល់ការធ្វើវិសោធនកម្មនេះ ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍ស្តីពីការអនុវត្ត ២ ក៏ត្រូវបានកែសម្រួលផងដែរ ដើម្បីផ្តល់ការណែនាំអំពីរបៀបអនុវត្តទស្សនៈនៃភាពជាសារវន្តចំពោះការបង្ហាញព័ត៌មានគោលការណ៍គណនេយ្យ។ ការណែនាំ និងឧទាហរណ៍ដែលបានផ្តល់នៅ ស.រ.ទ.ហ.អ.ក សេចក្តីថ្លែងការណ៍ស្តីពីការអនុវត្ត ២ បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការផ្តោតលើព័ត៌មានជាក់លាក់របស់អង្គភាព និងបង្ហាញពីរបៀបដែលដំណើរការនៃភាពជាសារវន្ត៤ជំហានអាចកំណត់បាននូវព័ត៌មានស្តង់ដារ (ឬBoilerplate) និងការចម្លងតាមតម្រូវការរបស់ស.រ.ទ.ហ.អ.ក នៅក្នុងការបង្ហាញព័ត៌មានគោលការណ៍គណនេយ្យ។

ទោះបីជាវិសោធនកម្មទាំងនេះ មិនបានប៉ះពាល់ដល់ការផ្លាស់ប្តូរគោលការណ៍គណនេយ្យក៏ដោយ ប៉ុន្តែវាមានផលប៉ះពាល់ដល់ព័ត៌មានគោលការណ៍គណនេយ្យដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការធ្វើវិសោធនកម្ម ឬការកែសម្រួលស្តង់ដារខាងក្រោមនេះ ត្រូវបានអនុវត្តដោយ រ.ទ.ស.ក ប៉ុន្តែមិនមានផលប៉ះពាល់ជាសារវន្តទៅលើការិយបរិច្ឆេទបច្ចុប្បន្ន ឬលើការិយបរិច្ឆេទមុនៗឡើយ ហើយក៏មិនមានផលប៉ះពាល់ដល់ការិយបរិច្ឆេទនាពេលអនាគតឡើយ។

- និយមន័យនៃការប៉ាន់ស្មានគណនេយ្យ – វិសោធនកម្ម ស.គ.អ.ក៨
- ពន្ធពន្យទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតឡើងពីប្រតិបត្តិការតែមួយ – វិសោធនកម្មលើ ស.គ.អ.ក ១២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជូនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការអនុវត្ត ស.រ.ទ.ហ.អ.ក ថ្មី និងការធ្វើវិសោធនកម្ម ឬការកែសម្រួលលើ ស.រ.ទ.ហ.អ.ក (ត)

(ខ) ស្តង់ដារ និងការធ្វើវិសោធនកម្ម/ការកែសម្រួលដែលបានចេញផ្សាយតែមិនទាន់ចូលជាធរមាន

**ថ្ងៃចូលជាធរមានអំឡុង
ការិយបរិច្ឆេទចាប់ផ្តើម ឬ
ការិយបរិច្ឆេទបន្ទាប់ពី**

ស.គ.អ.ក ១	ចំណាត់ថ្នាក់នៃបំណុលជាបំណុល រយៈពេលខ្លី ឬរយៈពេលវែង	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក ១	បំណុលរយៈពេលវែងដែលមានកិច្ចព្រម ព្រៀង	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.រ.ទ.ហ.អ.ក ១៦	បំណុលភតិសន្យាក្នុងការលក់ ហើយជួល ត្រឡប់វិញ	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.គ.អ.ក ៧ និង ស.រ.ទ.ហ.អ.ក ៧ ស.គ.អ.ក ១៧	កិច្ចព្រមព្រៀងអ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ ការអនុវត្តជំហូងនៃ ស.រ.ទ.ហ.អ.ក ១៧ និង ស.រ.ទ.ហ.អ.ក ៩ - ព័ត៌មាន ប្រៀបធៀប	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ស.រ.ទ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨	ការលក់ ឬបន្ថែមទ្រព្យសកម្មរវាង វិនិយោគិន និងញាតិសម្ព័ន្ធ ឬការ បណ្តាក់ទុនរួម	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពន្យា

ស្តង់ដារ និងវិសោធនកម្មពិពណ៌នាខាងលើនេះ ត្រូវបានចេញផ្សាយ ប៉ុន្តែមិនទាន់ចូលជាធរមានអំឡុង
ការិយបរិច្ឆេទចាប់ផ្តើម ឬការិយបរិច្ឆេទបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ និងមិនទាន់ត្រូវបានអនុវត្តដោយ
រ.ទ.ស.ភ ជាមុននៅឡើយទេ។ ស្តង់ដារ វិសោធនកម្ម ឬចំណែកស្រាយទាំងនេះមិនត្រូវបានរំពឹងថាមានផល
ប៉ះពាល់ជាសារវន្តដល់អង្គភាពក្នុងការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន ឬអនាគត និងប្រតិបត្តិដែលរំពឹងទុកថានឹង
អាចកើតមាននាពេលខាងមុខឡើយ។

២.៣ រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់បង្ហាញ

របាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានបង្ហាញជាប្រាក់រៀល ដែលជារូបិយប័ណ្ណមុខងាររបស់ រ.ទ.ស.ភ ហើយត្រូវ
បានបង្កត់ទៅខ្ទង់ពាន់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.៤ មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ បានរៀបចំតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែមានបង្ហាញ
ផ្សេងពីនេះនៅក្នុងកំណត់សម្គាល់ ៣ នៃរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជូនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. មូលដ្ឋាននៃការរៀបចំ (ត)

២.៥ ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ផ្នែកដែលទាក់ទងទៅនឹងការវិនិច្ឆ័យ ឬមានភាពភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មាន មានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៤ នៃរបាយការណ៍ ហិរញ្ញវត្ថុ។

៣. ព័ត៌មានគោលការណ៍គណនេយ្យខាងសារវន្ត

លើកលែងតែមានការចែងផ្សេងពីនេះ គោលការណ៍គណនេយ្យខាងក្រោមត្រូវបានអនុវត្តដោយសង្គតិភាពគ្រប់ ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ។

៣.១ ការប្តូររូបិយប័ណ្ណបរទេស

ការប្តូររូបិយប័ណ្ណបរទេសនៅក្នុងឆ្នាំ ត្រូវបានប្តូរតាមអត្រាប្តូរប្រាក់បរទេសនាការលបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យ សកម្ម និងបំណុលរូបិយវត្ថុ ត្រូវបានកំណត់ជាប្តូររូបិយប័ណ្ណបរទេស ដោយប្តូរតាមអត្រាប្តូរប្រាក់បរទេសនាចុង ការិយបរិច្ឆេទរបាយការណ៍។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត។

ទ្រព្យសកម្ម និងបំណុលមិនមែនរូបិយវត្ថុ ត្រូវបានវាស់វែងតាមថ្លៃវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រជារូបិយប័ណ្ណ បរទេសដែលត្រូវបានប្តូរតាមអត្រាប្តូរប្រាក់បរទេសនាការលបរិច្ឆេទនៃប្រតិបត្តិការ។

៣.២ ឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេល និងខណៈពេលដែល រ.ទ.ស.ភ ក្លាយជាភាគីនៃបទបញ្ញត្តិកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុប៉ុណ្ណោះ។

លើកលែងតែគណនីអតិថិជនពាណិជ្ជកម្ម ដែលមិនមានសមាសធាតុជាហិរញ្ញប្បទានគួរឱ្យកត់សម្គាល់ ឬដែល រ.ទ.ស.ភ បានអនុវត្តតាមតម្រូវការជាក់ស្តែង ឧបករណ៍ហិរញ្ញវត្ថុ គឺត្រូវបានទទួលស្គាល់ដំបូងនៅតម្លៃសមស្រប បូក ឬដក ថ្លៃដើមប្រតិបត្តិការដែលត្រូវបានកើតឡើងដោយផ្ទាល់ពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ គណនីអតិថិជនពាណិជ្ជកម្មដែលមិនមានសមាសធាតុហិរញ្ញប្បទានសំខាន់ ឬ ដែល រ.ទ.ស.ភ បានអនុវត្តតាមតម្រូវការជាក់ស្តែង ត្រូវបានវាស់វែងនៅតម្លៃប្រតិបត្តិការដែលបានកំណត់ដោយ ស.រ.ទ.ហ.អ.ក ១៥ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)

(១) ទ្រព្យសកម្មហិរញ្ញវត្ថុ

រ.ទ.ស.ភ ចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

ការវាស់វែងជាបន្តបន្ទាប់នៃឧបករណ៍បំណុលអាស្រ័យលើ គំរូអាជីវកម្មរបស់ រ.ទ.ស.ភ សម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈលំហូរសាច់ប្រាក់នៃទ្រព្យសកម្មនោះ។ រ.ទ.ស.ភ បានចាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជា ទ្រព្យសកម្មហិរញ្ញវត្ថុដោយវិធីសាស្ត្ររំលស់ថ្លៃដើម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរក្សាទុកសម្រាប់ប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា ហើយលំហូរសាច់ប្រាក់ទាំងនោះតំណាងឱ្យការទូទាត់នៃប្រាក់ដើម និងការប្រាក់ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ទ្រព្យសកម្មហិរញ្ញវត្ថុតាមរំលស់ថ្លៃដើមត្រូវបានវាស់វែងបន្ទាប់ ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ហើយជាកម្មវត្ថុនៃឱនភាពតម្លៃ។ ចំណេញ ឬខាតត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលក់ទទួលស្គាល់ កែតម្រូវ ឬធ្វើឱនភាពតម្លៃ។

(២) បំណុលហិរញ្ញវត្ថុ

រ.ទ.ស.ភ បានចាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួន ជាបំណុលហិរញ្ញវត្ថុក្នុងវិធីសាស្ត្ររំលស់ថ្លៃដើម។

បន្ទាប់ពីការទទួលស្គាល់ជាដំបូង បំណុលហិរញ្ញវត្ថុផ្សេងៗត្រូវបានវាស់វែងតាមវិធីសាស្ត្ររំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ចំណេញ និងខាត ត្រូវបានកត់ត្រាក្នុងចំណេញ ឬខាត នៅពេលដែលបំណុលហិរញ្ញវត្ថុត្រូវបានលក់ទទួលស្គាល់ និងតាមរយៈដំណើរការរំលស់។

៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

ធាតុទាំងអស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានទទួលស្គាល់ជាដំបូងនៅថ្ងៃដើម ហើយបន្ទាប់មកទទួលស្គាល់នៅថ្ងៃដើមដករំលស់បង្គរ និងឱនភាពក្នុងតម្លៃណាមួយ។ ថ្ងៃដើមដំបូងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ត្រូវបានទទួលស្គាល់រួមទាំងតម្លៃនៃទ្រព្យសកម្ម និងចំណាយពាក់ព័ន្ធផ្សេងៗ ដែលបានកើតឡើងដោយផ្ទាល់ក្នុងការនាំយកទ្រព្យសកម្មនោះទៅកាន់ទីតាំង និងស្ថិតក្នុងលក្ខខណ្ឌចាំបាច់សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការដែលបានគ្រោងទុកដោយគណៈគ្រប់គ្រង។

គ្មានការកំណត់អាយុកាលលើការប្រើប្រាស់ដីធ្លីនោះទេ ដូច្នេះហើយវាមិនត្រូវបានយកមកធ្វើការរំលស់។ ទ្រព្យសកម្មកំពុងសាងសង់ ដែលបានកត់ត្រាក្នុងទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ក៏មិនត្រូវបានយកមកធ្វើការរំលស់ដែរ ដោយសារតែទ្រព្យសកម្មទាំងនោះនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយ។

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ ក្រៅពីដីធ្លី និងទ្រព្យសកម្មកំពុងសាងសង់ត្រូវបានធ្វើការរំលស់ដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរដោយបែងចែកតម្លៃរំលស់ទៅតាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មទាំងនោះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ព័ត៌មានគោលការណ៍គណនេយ្យសំខាន់ៗ (ត)

៣.៣ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	អាយុកាលប្រើប្រាស់ (ឆ្នាំ)
អគារ	៣០ - ៥០
គ្រឿងចក្រ	៣ - ២០
បំពង់បង្ហូរទឹក	៦ - ៥០
បរិក្ខារមន្ទីរពិសោធន៍	៦ - ៧
គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	២ - ៧
បរិក្ខារអគ្គិសនី	២ - ២០
យានយន្ត	២ - ៧
វ៉ាន និងឧបករណ៍	៣ - ១៥
នាឡិកាទឹក	៥ - ២០
បណ្តាញតូលផ្ទះ	១២

៣.៤ សន្និធិ

សន្និធិត្រូវបានវាស់វែងតាមតម្លៃទាបជាងរវាងថ្លៃដើម និងតម្លៃដែលអាចទទួលបានមកវិញ។ ថ្លៃដើមត្រូវបានកំណត់ដោយមូលដ្ឋានថ្លៃដើមគិតជាមធ្យម។ ថ្លៃដើមរួមមាន ថ្លៃទិញបូកបញ្ចូលចំណាយផ្សេងៗ ដែលកើតឡើងក្នុងការនាំសន្និធិនោះមកកាន់ទីតាំង និងតាមលក្ខខណ្ឌព្រមព្រៀង។ សន្និធិរួមមានវត្ថុធាតុដើម វត្ថុប្រើប្រាស់ គ្រឿងបន្លាស់ និងសន្និធិដទៃទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹក ហើយត្រូវកំណត់តម្លៃទៅតាមថ្លៃដើមពិតប្រាកដ ក្នុងការនាំយកសន្និធិដកនឹងចំណាយសំវិធានធនលើសន្និធិបាក់បែក សម្រាប់ការខូចខាត ខូចខាត និងសន្និធិដែលមានចលនាប្រើប្រាស់ក្នុងប្រតិបត្តិការយឺតយ៉ាវប្រើប្រាស់មូលដ្ឋានថ្លៃដើមគិតជាមធ្យម។ គ្រឿងបន្លាស់ និងសន្និធិដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកដែលមានអាយុកាលលើសពីមួយឆ្នាំ ត្រូវទទួលស្គាល់ជាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ នៅពេលដាក់ចូលទៅក្នុងការប្រើប្រាស់។

៣.៥ កិច្ចសន្យាទ្រព្យសកម្ម/(បំណុល)

កិច្ចសន្យាទ្រព្យសកម្ម គឺជាសិទ្ធិក្នុងការទទួលបានផលប្រយោជន៍ជាច្រើននឹងការផ្ទេរទំនិញឬសេវាកម្មទៅឱ្យអតិថិជននៅពេលដែលសិទ្ធិនោះត្រូវបានបំពេញតាមស្ថិតក្នុងមានលក្ខខណ្ឌជាជាងពេលវេលា ដែលបានកន្លងផុតទៅ (ឧទាហរណ៍៖ ការបំពេញកាតព្វកិច្ចនាពេលអនាគតរបស់ រ.ទ.ស.ភ)។ កិច្ចសន្យាទ្រព្យសកម្ម ត្រូវបានផ្ទេរទៅជាគណនីត្រូវទទួលនៅពេលដែលសិទ្ធិមិនស្ថិតក្រោមលក្ខខណ្ឌ។ ការផ្ទេរនេះជាធម្មតាកើតឡើងនៅពេលដែល រ.ទ.ស.ភ បានចេញវិកយបត្រទៅឱ្យអតិថិជន។

កិច្ចសន្យាបំណុល គឺជាកាតព្វកិច្ចផ្ទេរទំនិញ ឬសេវាកម្មជូនអតិថិជនដែល រ.ទ.ស.ភ បានទទួលផលតបស្នង ឬការទូទាត់ពីអតិថិជន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)

៣.៦ ចំណូល និងចំណូលផ្សេងៗ

រ.ទ.ស.ភ ទទួលស្គាល់ចំណូលនៅពេលដែលទំនិញ ឬសេវាត្រូវបានផ្ទេរទៅអតិថិជនក្នុងទឹកប្រាក់ដែលឆ្លុះបញ្ចាំងការតបស្នង ដែល រ.ទ.ស.ភ រំពឹងថានឹងទទួលបានក្នុងការដោះដូរទំនិញ ឬសេវានោះ។

ការទទួលស្គាល់ចំណូលរបស់ រ.ទ.ស.ភ ត្រូវបានអនុវត្តសម្រាប់កិច្ចសន្យានីមួយៗ ជាមួយនឹងអតិថិជន ឬការបញ្ចូលគ្នានៃកិច្ចសន្យាជាមួយនឹងអតិថិជនដូចគ្នា (ឬភាគីពាក់ព័ន្ធរបស់អតិថិជន)។ ជាការអនុវត្តជាក់ស្តែង រ.ទ.ស.ភ បានអនុវត្តការទទួលស្គាល់ចំណូលចំពោះផលប៉ះពាល់នៃកិច្ចសន្យា (ឬកាតព្វកិច្ចដែលត្រូវបំពេញ) ជាមួយនឹងលក្ខណៈស្រដៀងគ្នា ប្រសិន រ.ទ.ស.ភ រំពឹងថា ផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុ មិនខុសគ្នាខ្លាំងពីការទទួលស្គាល់ចំណូលលើកិច្ចសន្យានីមួយៗ (ឬកាតព្វកិច្ចដែលត្រូវបំពេញ) ជាមួយនឹងផលប៉ះពាល់នោះ។

រ.ទ.ស.ភ វាស់វែងចំណូលពីការលក់ទំនិញ ឬផ្តល់សេវាកម្មនៅថ្ងៃប្រតិបត្តិការ គឺជាការតបស្នង ដែល រ.ទ.ស.ភ រំពឹងទុកថានឹងទទួលបាននៅពេលដោះដូរទំនិញ ឬផ្តល់សេវាតាមការព្រមព្រៀងទៅឱ្យអតិថិជន ដែលមិនរាប់បញ្ចូលទឹកប្រាក់ដែលប្រមូលបានជំនួសភាគីទីបី ដូចជាពន្ធលើសេវាកម្ម និងតម្លៃលើផលប៉ះពាល់ការតបស្នងអចេរ ការប៉ាន់ស្មានការតបស្នងអចេរ ធាតុហិរញ្ញប្បទានសំខាន់ៗ ការតបស្នងលើធាតុមិនមែនសាច់ប្រាក់ និងការតបស្នងត្រូវទូទាត់ឱ្យអតិថិជន។ ប្រសិនបើថ្លៃប្រតិបត្តិការ រួមទាំងការតបស្នងអចេរ រ.ទ.ស.ភ ប្រើប្រាស់វិធីសាស្ត្រតម្លៃរំពឹងទុក ដោយការប៉ាន់ស្មានសមតុល្យសរុប ប្រូបាប៊ីលីតេគិតជាមធ្យមចំនួនក្នុងចន្លោះ ឬចំនួនទឹកប្រាក់តបស្នង ឬតាមវិធីសាស្ត្រលទ្ធផល ដោយផ្អែកលើវិធីសាស្ត្រណាដែល រ.ទ.ស.ភ រំពឹងទុកថាការព្យាករណ៍ដែលល្អប្រសើរជាងគេសម្រាប់ទឹកប្រាក់តបស្នងអាចទទួលបានដែលត្រូវបានទទួល។

សម្រាប់កិច្ចសន្យាដែលមានកាតព្វកិច្ចត្រូវបំពេញដាច់ដោយឡែក ថ្លៃប្រតិបត្តិការត្រូវបានធ្វើការបែងចែកដោយឡែកទៅតាមការបែងចែកកាតព្វកិច្ចត្រូវបំពេញនោះដោយផ្អែកលើមូលដ្ឋានថ្លៃលក់ទោល។ ប្រសិនបើថ្លៃលក់ទោលនោះមិនអាចអង្កេតដោយផ្ទាល់បាន រ.ទ.ស.ភ ត្រូវធ្វើការប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃដើមរំពឹងទុកបូកនឹងតម្លាតចំណេញ។

ចំណូលពីកិច្ចសន្យាជាមួយអតិថិជន ត្រូវបានទទួលស្គាល់ដោយយោងតាមកាតព្វកិច្ចត្រូវបំពេញផ្សេងគ្នាក្នុងកិច្ចសន្យាជាមួយអតិថិជន ពោលគឺ នៅពេលកាតព្វកិច្ចត្រូវបំពេញក្នុងកិច្ចសន្យាជាមួយអតិថិជនត្រូវបានបំពេញ។ កាតព្វកិច្ចត្រូវបំពេញ ត្រូវបានបំពេញនៅពេលដែលអតិថិជនទទួលបានការគ្រប់គ្រងទំនិញ ឬសេវានោះ ក្រោមកាតព្វកិច្ចត្រូវអនុវត្តជាក់លាក់ ដែលកាតព្វកិច្ចត្រូវអនុវត្តជាក់លាក់នោះអាចត្រូវបានបំពេញនៅពេលជាក់លាក់ណាមួយ ឬតាមពេល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ព័ត៌មានគោលការណ៍គណនេយ្យសារវន្ត (ត)

៣.៦ ចំណូល និងចំណូលផ្សេងៗ (ត)

ការកែប្រែកិច្ចសន្យា ជាការផ្លាស់ប្តូរនៅវិសាលភាព ឬថ្លៃ (ឬទាំងពីរ) នៃកិច្ចសន្យាដែលត្រូវបានអនុម័តដោយភាគីនៅក្នុងកិច្ចសន្យា។ ការកែប្រែកើតមាននៅពេលដែលមានការផ្លាស់ប្តូរថ្មី ឬការផ្លាស់ប្តូរសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីក្នុងកិច្ចសន្យា។ រ.ទ.ស.ភ បានវាយតម្លៃប្រភេទនៃការកែប្រែ និងចាត់ទុកជាការរៀបចំកិច្ចសន្យាថ្មីដាច់ដោយឡែក បញ្ចប់កិច្ចសន្យាដែលមានស្រាប់ និងបង្កើតកិច្ចសន្យាថ្មី ឬរៀបចំផ្នែកណាមួយនៃកិច្ចសន្យាដែលមានស្រាប់។

ចំណូលបានមកពីការផ្គត់ផ្គង់ទឹក

ចំណូលពីការផ្គត់ផ្គង់ទឹក ត្រូវបានទទួលស្គាល់ក្នុងពេលជាក់លាក់មួយនៅពេលដែល រ.ទ.ស.ភ បានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយផ្អែកលើការប្រើប្រាស់ទឹករបស់អតិថិជន និងនៅពេលដែលទឹកត្រូវបានផ្គត់ផ្គង់ដោយ រ.ទ.ស.ភ។

៣.៧ ជំនួយពីរដ្ឋាភិបាល

ជំនួយពីរដ្ឋាភិបាល និងភ្នាក់ងារអភិវឌ្ឍន៍ផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលមានអំណះអំណាងដែលសមហេតុផលថាជំនួយនឹងត្រូវទទួលបាន ហើយ រ.ទ.ស.ភ នឹងអនុលោមទៅតាមលក្ខខណ្ឌទាំងអស់ដែលមានភ្ជាប់នឹងជំនួយនោះ។ ជំនួយនឹងត្រូវបានពន្យា និងទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទចាំបាច់ ដើម្បីធ្វើឱ្យមានសមាមាត្រទៅនឹងថ្លៃដើមដែលត្រូវបានទូទាត់។

ជំនួយពន្យា ត្រូវបានចាត់ថ្នាក់ជាបំណុលរយៈវែង និងត្រូវកត់ត្រាជាចំណូល នៅក្នុងរបាយការណ៍លទ្ធផលលម្អិតតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីផ្តល់នឹងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មនោះ។

៣.៨ បន្ទុកលើប្រាក់កម្ចី

បន្ទុកលើប្រាក់កម្ចីដែលចូលរួមដោយផ្ទាល់ក្នុងការទិញ ការសាងសង់ ឬការផលិតនៃទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បន្ទុកលើប្រាក់កម្ចីដែលមិនចូលរួមដោយផ្ទាល់ក្នុងការទិញ ការសាងសង់ ឬការផលិតនៃទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ គឺទ្រព្យសកម្មដែលត្រូវការពេលវេលាច្រើន ដើម្បីរួចរាល់សម្រាប់ប្រើប្រាស់ ឬលក់ ត្រូវធ្វើមូលធននីយកម្ម ដែលជាផ្នែកមួយនៃថ្លៃដើមនៃទ្រព្យសកម្មទាំងនោះ រហូតដល់ពេលដែលទ្រព្យសកម្មនោះរួចរាល់សម្រាប់គោលបំណងប្រើប្រាស់។

រ.ទ.ស.ភ ចាប់ផ្តើមធ្វើមូលធននីយកម្មលើប្រាក់កម្ចី នៅពេលដែល រ.ទ.ស.ភ កើតមានចំណាយសម្រាប់ទ្រព្យសកម្ម បន្ទុកលើប្រាក់កម្ចីពាក់ព័ន្ធ និងអនុវត្តសកម្មទាំងឡាយដែលចាំបាច់ ដើម្បីរៀបចំទ្រព្យសកម្ម សម្រាប់គោលបំណងប្រើប្រាស់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣. ព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត (ត)

៣.៩ ចំណេញក្នុងមួយភាគហ៊ុន

១.១.ស.ភ បង្ហាញព័ត៌មានចំណេញគោលក្នុងមួយភាគហ៊ុនសម្រាប់ភាគហ៊ុនធម្មតារបស់ខ្លួន។ ចំណេញគោលក្នុងមួយភាគហ៊ុនត្រូវបានគណនាដោយបែងចែកប្រាក់ចំណេញ ឬខាតទៅឱ្យភាគហ៊ុនធម្មតារបស់ ១.១.ស.ភ តាមវិធីសាស្ត្រគិតជាមធ្យមនៃចំនួនភាគហ៊ុនធម្មតាដែលមានក្នុងគ្រា។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ឆ្នាំ២០២២ ពុំមានសក្តានុពលចំណេញចំណាយចុះក្នុងមួយភាគហ៊ុនទេ។ ដូច្នេះហើយទើបចំណេញចំណាយចុះក្នុងមួយភាគហ៊ុនស្មើនឹងចំណេញគោលក្នុងមួយភាគហ៊ុន។

៣.១០ ចំណែកនៃប្រតិបត្តិការ

ចំណែកនៃប្រតិបត្តិការត្រូវបានរាយការណ៍ក្នុងលក្ខណៈមួយ ដោយសមស្របជាមួយនឹងការរាយការណ៍ផ្ទៃក្នុងដែលបានផ្តល់ដោយប្រធានផ្នែកប្រតិបត្តិការដែលមានសិទ្ធិក្នុងការសម្រេចចិត្ត។ អគ្គនាយក ១.១.ស.ភ ដែលជាអ្នកទទួលខុសត្រូវក្នុងការបែងចែកធនធាន និងវាយតម្លៃការអនុវត្តចំណែកនៃប្រតិបត្តិការ ត្រូវបានគេកំណត់ថាជាអ្នកធ្វើការសម្រេចចិត្តលើប្រតិបត្តិការយុទ្ធសាស្ត្រនានា។

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត គណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាម ស.វ.ទ.ហ.អ.ក ដែលតម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មាន និងការសន្មតគណនេយ្យជាក់លាក់មួយចំនួន ដែលជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ដែលត្រូវបានរាយការណ៍នៃទ្រព្យសកម្ម និងបំណុល និងការបង្ហាញពីទ្រព្យសកម្ម និងបំណុលយថាហេតុនាកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ និងទឹកប្រាក់ដែលត្រូវបានរាយការណ៍នៃចំណូល និងចំណាយរាយការណ៍ក្នុងគ្រា។ ក្រុមប្រឹក្សាភិបាលត្រូវធ្វើការពិនិត្យពិចារណាលើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ទោះបីជាការប៉ាន់ស្មាន និងការវិនិច្ឆ័យដោយផ្អែកលើចំណេះដឹង និងព្រឹត្តិការណ៍នាពេលបច្ចុប្បន្នរបស់ក្រុមប្រឹក្សាភិបាលក៏ដោយ ក៏លទ្ធផលជាក់ស្តែងអាចនឹងមានភាពខុសគ្នា។

ផ្នែកសំខាន់ៗនៃការប៉ាន់ស្មាន ភាពមិនប្រកដប្រជា និងការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តតាមគោលការណ៍គណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

៤.១ ការកំណត់រូបិយប័ណ្ណមុខងារ

១.១.ស.ភ ដំណើរការប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងធ្វើប្រតិបត្តិការទិញ និងប្រតិបត្តិការផ្សេងៗជាប្រតិបត្តិការជាច្រើន។ ការវិនិច្ឆ័យត្រូវបានអនុវត្តក្នុងការកំណត់រូបិយប័ណ្ណមុខងារ នៅពេលដែលមានសូចនាកររួម។ ១.១.ស.ភ ប្រើឃ្លានក្រុម សូចនាករនៃការលក់ ជាមូលដ្ឋានចម្បង បន្ទាប់មកដោយការទិញ និងសូចនាករនៃចំណាយប្រតិបត្តិការ និងករណីដែលសូចនាករទាំងនោះ ពុំមានការសន្និដ្ឋានទេ រូបិយប័ណ្ណកម្ចី និងមូលនិធិផ្សេងទៀតត្រូវបានលើកឡើងសម្រាប់ផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៤. ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត គណនេយ្យសំខាន់ៗ (ត)

៤.២ រំលស់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

រ.ទ.ស.ភ បានពិនិត្យតម្លៃកាកសំណល់ អាយុកាលប្រើប្រាស់ និងវិធីសាស្ត្ររំលស់សរុបត្រូវតែត្រូវការការណ៍ នីមួយៗ។ ការប៉ាន់ស្មានត្រូវបានប្រើប្រាស់ក្នុងការជ្រើសរើសវិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃកាកសំណល់។ ការប្រើប្រាស់ជាក់ស្តែងនៃអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ អាចខុសគ្នាពីការប៉ាន់ស្មានដែលបានប្រើប្រាស់ ដូចនេះរំលស់នាពេលអនាគតអាចត្រូវបានកែតម្រូវឡើងវិញ។

តម្លៃយោងរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខាររបស់ រ.ទ.ស.ភ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.៣ ឱនភាពតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាទ្រព្យសកម្ម

សំវិធានធនឱនភាពតម្លៃសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាទ្រព្យសកម្ម គឺផ្អែកលើការសន្មតពីហានិភ័យនៃការខកខានមិនបានសង និងអត្រាការខាតបង់ឥណទានរំពឹងទុក។ រ.ទ.ស.ភ ប្រើប្រាស់ការវិនិច្ឆ័យក្នុងការធ្វើការសន្មត និងជ្រើសរើសធាតុចូលក្នុងការគណនាឱនភាពតម្លៃដោយផ្អែកលើប្រវត្តិរបស់ រ.ទ.ស.ភ ស្ថានភាព ទីផ្សារបច្ចុប្បន្ន ក៏ដូចជាការប៉ាន់ស្មាននាពេលខាងមុខនៅចុងបញ្ចប់នៃគ្រាបាយការណ៍នីមួយៗ។

ព័ត៌មានអំពីការខាតបង់នៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ និងកិច្ចសន្យាទ្រព្យសកម្មរបស់ រ.ទ.ស.ភ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ២៥(ក) នៃរបាយការណ៍ហិរញ្ញវត្ថុ។

៤.៤ ការទទួលស្គាល់ចំណូលទាក់ទងនឹងចំណូលពីថ្លៃទឹកបង្គរ

ចំណូលថ្លៃទឹកបង្គរ ត្រូវបានទទួលស្គាល់ដោយផ្អែកលើបរិមាណទឹកផលិត បរិមាណទឹកដែលបានចេញវិកយបត្រ បរិមាណទឹកបាត់បង់ជាមធ្យម និងតារាងតម្លៃជាមធ្យមតាមប្រភេទអតិថិជន។ ក្រុមប្រឹក្សាភិបាលប្រើប្រាស់ស្ថិតិនៃអត្រាបរិមាណទឹកបាត់បង់ និងតារាងតម្លៃជាមធ្យមដោយផ្អែកលើបទពិសោធន៍កន្លងមកដែលមិនអាចឆ្លុះបញ្ចាំងពីអត្រាពិតប្រាកដ និងស្ថានភាពនាពេលបច្ចុប្បន្នឱ្យបានត្រឹមត្រូវនោះឡើយ។

៤.៥ ការវាស់វែងពន្ធលើប្រាក់ចំណូល

ការវិនិច្ឆ័យសំខាន់ គឺចាំបាច់ក្នុងការកំណត់ការប៉ាន់ស្មានសម្រាប់ពន្ធក្នុងគ្រា និងពន្ធពន្យា ដោយ រ.ទ.ស.ភ ព្រោះចំណូលពន្ធចុងក្រោយសម្រាប់ រ.ទ.ស.ភ មិនមានភាពប្រកដប្រជា។ នៅពេលដែលលទ្ធផលចុងក្រោយនៃពន្ធដែលត្រូវបានកំណត់ដោយអាជ្ញាធរពន្ធដារ ទឹកប្រាក់ទូទាត់ពន្ធនេះអាចខុសគ្នាពីការប៉ាន់ស្មានដំបូងនៃប្រាក់ពន្ធដែលត្រូវទូទាត់។ ចំនួនដែលខុសគ្នានោះអាចមានផលប៉ះពាល់លើពន្ធក្នុងគ្រា ពន្ធពន្យា និងពន្ធប្រយោលនានាក្នុងគ្រាដែលបានកំណត់។ រ.ទ.ស.ភ នឹងធ្វើនិយ័តកម្មពន្ធក្នុងគ្រា ឬពន្ធពន្យាដែលពាក់ព័ន្ធនឹងឆ្នាំមុនក្នុងគ្រាបច្ចុប្បន្នលើភាពខុសគ្នាទាំងនោះ។

ចំណាយពន្ធលើប្រាក់ចំណូលរបស់ រ.ទ.ស.ភ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២០ នៃរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	ដីធ្លី	អគារ	គ្រឿងចក្រ	បំពង់បង្ហូរទឹក	បរិក្ខារមន្ទីរ ពិសោធន៍	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	បរិក្ខារអគ្គិសនី	យានយន្ត	វ៉ាននិងឧបករណ៍	នាហ្មឺកាមីក	បណ្តាញតចូល ធ្នូ	ការងារកំពុង ដំណើរការ	សរុប
	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល	គិតជាពាន់រៀល
ថ្លៃដើម													
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៧៦.៥៧៦.១៥៥	៤១៥.៩៨៦.៨៧០	១៣៧.៤៩៨.៨២៩	៧២៤.១១៦.៨៣២	៣.១២៣.៧០០	២៨.២៤៩.៥៦១	១៦៤.៦៧១.៥៩០	៤៩.៩៣៥.៦៨០	៤៥.៤៣៩.២៨៨	១៣.៥៨០.២៨៦	៣០.៣៩៤.០៣៣	១.០១៥.៨៨៨.៤០៥	២.៨០៥.៤៦១.២៣០
ការទិញបន្ថែម	-	៨៨.៥២៥	៣៦៨.៦៩០	-	-	១.៧៨៩.១៧៥	១.៣៣៤.៨២២	៧.៧៧៥.៣៥៧	៤៣០.២១៤	-	-	២៦៩.៧៥០.៩៩៣	២៨១.៥៣៧.៧៧៦
ការធ្វើរឹសន្តិកិ	-	-	៣.២៨១.៥៣៣	៤.៣៨៥	១៤៤.៦៣៣	៥៦.៨៤៩	១.២៦១.៤៣០	១១.០៨៨	២.៤៨៧.០៥៨	៥៤.៩៧៤	-	៦៤.៨៤១.៤៧៥	៧២.១៤៣.៤២៥
ការផ្ទេរ	២៣.៥៣៥.១៥៣	១.៥៩៣.៩៧៥	៧៨.៥៦៧	៦៧.៩២៧.០៣០	-	-	៨៦៤.៧៥៧	៣.៥០៥.៣១១	៤៥២.៩៣៣	៨៤៨.៥២១	៦.៥៣៧.៦១៦	(១០៥.៣៤៣.៨៦៣)	-
ការដោះចេញពីបញ្ជី	-	(៤៤៨.០៩២)	(១.២៧៦.៩៩៧)	-	(៥៧.៦៦២)	(៨០២.៨១៩)	(៧២៧.៤៥៤)	(៦០៧.៤៧០)	(១.១៣១.៣១៤)	(៣.៧៤១)	-	(១.១៨៣.៧៨៥)	(៦.២៣៩.៣៣៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០០.១១១.៣០៨	៤១៧.២២១.២៧៨	១៣៩.៩៩០.៦២២	៧៩២.០៤៤.២៨៧	៣.២១០.៦៧១	២៩.២៩២.៧៦៦	១៦៧.៤០៥.១៤៥	៦០.៦១៩.៩៦៦	៤៧.៦៧៨.១៧៩	១៤.៤៨០.០៤០	៣៦.៩៣១.៦៤៩	១.២៤៣.៩៥៣.២២៦	៣.១៥២.៩០៣.០៩៧
រំលស់បង្ក													
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	(៩៣.៧៩៥.៧៧១)	(៧២.៦៦២.៦៥៧)	(២២៨.៦៣៦.២៤៥)	(១.១៩៤.៤៩៩)	(១៩.២២១.៥៥៥)	(១០៧.៣៨៥.៥៩៥)	(៤១.៦៩៩.៨០៨)	(២២.១៩០.៩៣៥)	(៩.៥១៧.២៩៣)	(៦.១១៤.៩៥៩)	-	(៦០២.៤១៩.៣១៧)
រំលស់ក្នុងឆ្នាំ	-	(៨.៩០៧.៣០៥)	(៧.២៨៨.៨០៤)	(២០.៤៧៩.២៨០)	(៣៦៤.៧១១)	(២.៥៧១.០១៩)	(៨.២៤០.៨០៥)	(៣.៧២៤.៤៥៣)	(៤.២៦៨.៧៦៦)	(១.៤៨៧.៨២៤)	(២.៧៨២.៣៩៨)	-	(៦០.១១៥.៣៦៩)
ការដោះចេញពីបញ្ជី	-	១១០.២៣១	១.២២៣.៨០៤	-	៥៦.១៣៧	៧៨០.៣៦២	៧២៧.៤៥៤	៦០៧.៤៧០	១.១០១.៦៨០	៣.៧៤១	-	-	៤.៦១០.៨៧៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	-(១០២.៥៩២.៨៤៥)	(៧៨.៧៦៧.៦៥៧)	(២៤៩.១១៥.៥២៦)	(២៤៩.១១៥.៥២៦)	(១.៥០៣.០៧១)	(២១.០១២.២១២)	(១១៤.៨៩៨.៩៤៦)	(៤៤.៨១៦.៧៩១)	(២៥.៣៥៨.០២១)	(១១.០០១.៣៨០)	(៨.៨៩៧.៣៥៧)	-	(៦៥៧.៩២៣.៨០៧)
តម្លៃយោង													
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០០.១១១.៣០៨	៣៣៨.៤៥៣.៦២៣	១៣៦.៧២២.០៩៥	៥៤២.៩២៨.៧៦១	១.៧០៧.៥៩៨	៨.២៨០.៥៥៤	៥៦.៥០៦.១៩៩	៥៦.៨០២.១៩៦	២២.៣២០.១៥៨	៣.៤៧៨.៦៥៩	២៨.១១៤.៦៤២	១.២៤៣.៩៥៣.២២៦	២.៤៩៤.៩៧៩.២៩០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ជប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ប្រព្រឹត្តិសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

	ដីធ្លី		អគារ	គ្រឿងចក្រ	បំពង់បង្ហូរទឹក	បរិក្ខារមន្ទីរ	គ្រឿងសង្ហារឹម	បរិក្ខារអគ្គិសនី	យានយន្ត	វ៉ាននិងឧបករណ៍	នាឡិកាទឹក	បណ្ណាញតុល្យវិធាន	ការងារកំពុង	សរុប	
	គិតជាពាន់រៀល	គិតជាពាន់រៀល				ពិសោធន៍	និងបរិក្ខារការិយាល័យ						គិតជាពាន់រៀល		គិតជាពាន់រៀល
ថ្លៃដើម															
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៧៦.៥៧៦.១៥៥	៤១៤.៧៥២.២៣០	១៣៤.៧៨៧.២២១	៧០១.០៩៦.៧៨៥	២.៩៣៨.៥០៤	២៥.២៩២.២១៨	១៦៣.៥៩៣.៦៨០	៤៩.៧៥០.៣៩០	៣៩.៧៧៣.២៦៨	១២.៨០៤.០០២	២៤.១១៥.០៣១	៦៩៣.៣៤៣.៥២៤	២.៤៣៨.៨២៣.០០៨		
ការទិញបន្ថែម	-	៤៣.០៤៨	៨៩.៣៧៥	-	-	២.៩៥៧.៣៤៣	៨២.៤៨៣	១៥២.១៦៩	២៥០.៥១៥	៣.៤៥១	-	២៨៣.៥៤៦.៤២៨	២៨៧.១២៤.៨១២		
ការផ្ទេរ	-	១.១៩១.៥៩២	១.៣៨៦.១៦០	២៣.០២០.០៤៧	-	-	២៧៩.៧៨៤	-	៧៦២.៨៥៥	៧៣២.៣៤០	៦.២៧៩.០០២	(៣៣.៦៥១.៧៨០)	-		
ការផ្ទេរទៅទ្រព្យសកម្មអរូបី	-	-	-	-	-	-	-	-	-	-	-	(១.១២៥.០០០)	(១.១២៥.០០០)		
ការផ្ទេរពីសន្និធិ	-	-	១.២៣៦.០៧៣	-	១៨៥.១៩៦	-	៧១៥.៦៤៣	៣៣.១២១	៤.៦៥២.៦៥០	៤០.៤៩៣	-	៧៣.៩១២.០៧២	៨០.៧៧៥.២៤៩		
ការផ្ទេរចេញពីបញ្ជី	-	-	-	-	-	-	-	-	-	-	-	(១៣៦.៨៣៩)	(១៣៦.៨៣៩)		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៧៦.៥៧៦.១៥៥	៤១៥.៩៨៦.៨៧០	១៣៧.៤៩៨.៨២៩	៧២៤.១១៦.៨៣២	៣.១២៣.៧០០	២៨.២៤៩.៥៦១	១៦៤.៦៧១.៥៩០	៤៩.៩៣៥.៦៨០	៤៥.៤៣៥.២៨៨	១៣.៥៨០.២៨៦	៣០.៣៩៤.០៣៣	១.០១៥.៨៨៨.៤០៥	២.៤០២.៤៦១.២៣០		
វិលសំបុរ															
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	៤៤.៩១៥.២៤២	៦៥.២២២.០៤៤	២០៩.៣៩៦.០៣៨	៨៤៣.៣៩៨	១៦.៨៣៧.៧២៣	៩៩.៤០៣.៥៥៩	៣៨.២៨៥.៥៩០	១៨.៤៥៨.១០១	៧.៧៣៤.០៥៣	៣.៨៦២.៦៤១	-	៥៤៤.៩៥៨.៣៨៩		
វិលសំបុរឆ្នាំ	-	៨.៨៨០.៥២៩	៧.៤៤០.៦១៣	១៩.២៤០.២០៧	៣៥១.១០១	២.៣៨៣.៨៣២	៧.៩៨២.០៣៦	៣.៤១៤.២១៨	៣.៧៣២.៨៣៤	១.៧៨៣.២៤០	២.២៥២.៣១៨	-	៥៧.៤៦០.៩២៧		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	-	៥៣.៧៩៥.៧៧១	៧២.៦៦២.៦៥៧	២២៨.៦៣៦.២៤៥	១.១៩៤.៥០៥	១៩.២២១.៥៥៥	១០៧.៣៨៥.៥៩៥	៤១.៦៩៩.៨០៨	២២.១៩០.៩៣៥	៩.៥១៧.២៩៣	៦.១១៤.៩៥៩	-	៦០២.៤១៩.៣១៦		
កម្រៃយោង															
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៧៦.៥៧៦.១៥៥	៣២២.១៩១.០៩៨	៦៤.៨៣៦.១៧២	៤៩៥.៤៨០.៥៨៨	១.៩២៩.២០១	៩.០២៨.០០៦	៥៧.២៨៥.៩៥៥	៨.២៣៥.៨៧២	២៣.២៤៨.៣៥៣	៤.០៦២.៩៩៤	២៤.២៧៩.០៧៤	១.០១៥.៨៨៨.៤០៥	២.២០៣.០៤១.៩១៤		

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងឆ្នាំ រ.ទ.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដោយទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ការទិញបន្ថែម	២៨១.៥៣៧.៧៧៦	២៨៧.១២៤.៨១២
មូលធនីយកម្មលើការប្រាក់លើទ្រព្យសកម្មដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	(១១.៦៥០.៨៣០)	(៥.៥០៥.០៩៦)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ ជាសាច់ប្រាក់	<u>២៦៩.៨៨៦.៩៤៦</u>	<u>២៨១.៦១៩.៧១៦</u>

៦. សន្និធិ

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
នៅថ្ងៃដើម៖		
បំពង់ និងបរិក្ខារចែកចាយទឹកស្អាត	២៣៦.៣៦៩.៧៨០	១១៧.៩០៥.៥០២
សន្និធិកំពុងដឹកជញ្ជូន	៤៨.៩៣៣.៨៥៣	៥.៨០៥.០៥២
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	៨.៨០៤.២៨២	៧.៤៧៤.៣៤០
នាឡិកាទឹក	៧.៤២១.១៥៩	៩.២១៨.៨៩៤
សារធាតុគីមី	២.៥៤២.០៦០	២.០៥៧.០០៤
វត្ថុធាតុដើមផ្សេងៗ	១៤.៦៧៥.៤៥៨	១០.២៧៦.២៨៦
	<u>៣១៨.៧៤៦.៥៩២</u>	<u>១៥២.៧៣៧.០៧៨</u>

ថ្លៃដើមនៃសន្និធិ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងឆ្នាំចំនួន ២០.៦៩២លានរៀល (ឆ្នាំ២០២២៖ ១៧.០៩៤លានរៀល)។

សន្និធិកំពុងដឹកជញ្ជូនភាគច្រើនជាប្រភេទបំពង់ ដែលបានមកដល់ក្រឹមកំពង់ផែដើមរបស់អ្នកផ្គត់ផ្គង់ និងកំពុងត្រូវបានដឹកជញ្ជូនឆ្ពោះមកកាន់កំពង់ផែនៃប្រទេសកម្ពុជា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
គណនីពាណិជ្ជកម្ម		
គណនីត្រូវទទួលលក្ខណៈរដ្ឋបាលសាធារណៈ	៦.៦៦២.៨១៩	១១.៦៧៣.២៨១
គណនីត្រូវទទួលលក្ខណៈគ្រួសារ	២.៤២៩.៣៨១	១.១១៩.៩២៧
គណនីត្រូវទទួលលក្ខណៈអាជីវកម្ម	១.៦៧៣.៦៩៦	១.៣០០.៩៥៩
តំណាងចែកចាយទឹក	២២១.៥០៨	១០៣.៦៤៧
ដក៖ ការខាតបង់លើឱនភាព(គណនីត្រូវទទួលលក្ខណៈ គ្រួសារ)	(៥.៥៥៣)	(៥.៥៥៣)
	<u>១០.៩៨១.៨៥១</u>	<u>១៤.១៩២.២៦១</u>
មិនមែនគណនីពាណិជ្ជកម្ម		
រតនាគារជាតិ	៥.២៤២.២៨៦	៤.៤៤២.៤៧៦
ប្រាក់ធានាសម្រាប់ប្រតិបត្តិការ	២.៨៨៧.៧៦៩	២.៨៨៧.៧៦៩
ការប្រាក់ត្រូវទទួល	២.៧៣៦.១៤៦	២.៣០៨.៨៧០
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	៦៤០.២៧៧	៦៣៦.១៧៣
អាករលើតម្លៃបន្ថែមត្រូវទទួល - សុទ្ធ	-	១៤៦.៧៤៦
គណនីត្រូវទទួលផ្សេងៗ	៥.៤៩១.៩០៧	៨.០៩៣.១២១
	<u>១៦.៩៩៨.៣៨៥</u>	<u>១៨.៥១៥.១៥៥</u>
	<u>២៧.៩៨០.២៣៦</u>	<u>៣២.៧០៧.៤១៦</u>

គណនីអតិថិជនពាណិជ្ជកម្មគឺមិនមានការប្រាក់ ហើយលក្ខខណ្ឌឥណទានធម្មតាដែលផ្តល់ដោយ រ.ទ.ស.ភ មានរយៈពេល ១ខែ។ ទោះបីយ៉ាងណាក៏ដោយ គណនីត្រូវទទួលពីរដ្ឋបាលសាធារណៈ តំណាងឱ្យគណនីត្រូវទទួលពីស្ថាប័នពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលមានរយៈពេល ១ឆ្នាំ គិតពីកាលបរិច្ឆេទចេញវិក្កយបត្រ។ លក្ខខណ្ឌឥណទានផ្សេងទៀតត្រូវបានវាយតម្លៃ និងអនុម័តតាមករណីជាក់ស្តែង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. កិច្ចសន្យាទ្រព្យសកម្ម ឬបំណុល

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
កិច្ចសន្យាទ្រព្យសកម្មទាក់ទងនឹងកិច្ចសន្យា សេវាសាងសង់	៦.៥៥១.២០១	៣.៥៣៣.៨៩៨
កិច្ចសន្យាទ្រព្យសកម្មទាក់ទងនឹងការលក់ទឹក ស្អាត	១៤៨.៩៥០.០៥៤	៨៩.២៣៤.៤៧៦
	<u>១៥៥.៥០១.២៥៥</u>	<u>៩២.៧៦៨.៣៧៤</u>
កិច្ចសន្យាបំណុល		
កិច្ចសន្យាបំណុលទាក់ទងនឹងកិច្ចសន្យាសេវា សាងសង់	៤.២៥៤.១៣៨	៤.៤៥៦.៧៥៦

កិច្ចសន្យាទ្រព្យសកម្មទាក់ទងនឹងកិច្ចសន្យាសេវាសាងសង់ តំណាងឱ្យភាពខុសគ្នានៃពេលវេលាក្នុងការទទួលស្គាល់ចំណូល និងការចេញវិក្កយបត្រ។ ការចេញវិក្កយបត្រ គឺត្រូវបានកំណត់ និង/ឬ ត្រូវបានចរចាជាមួយអតិថិជនដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការបញ្ចប់នៃកិច្ចសន្យា។

កិច្ចសន្យាទ្រព្យសកម្មទាក់ទងនឹងចំណូលថ្លៃទឹក តំណាងឱ្យបរិមាណទឹកដែលបានផ្គត់ផ្គង់ទៅឱ្យអតិថិជន ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅចុងឆ្នាំបញ្ចប់។ កិច្ចសន្យាទ្រព្យសកម្មទាំងនេះ ត្រូវបានផ្ទេរទៅគណនីត្រូវទទួលនៅពេលមានសិទ្ធក្នុងការទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយឥតលក្ខខណ្ឌ ដែលកើតឡើងនៅពេលដែលរ.ទ.ស.ភ ចេញវិក្កយបត្រ។

កិច្ចសន្យាបំណុលទាក់ទងនឹងកិច្ចសន្យាសេវាការសាងសង់ តំណាងឱ្យសាច់ប្រាក់ដែលទទួលបានមុនសម្រាប់សេវាការសាងសង់ ដែលបានផ្តល់ឱ្យក្នុងការពង្រីកប្រព័ន្ធចែកចាយទឹកទៅឱ្យអ្នកផ្គត់ផ្គង់ទឹកតាមបណ្តាខេត្ត។ សាច់ប្រាក់ដែលទទួលបានមុន ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលដែលកាតព្វកិច្ចត្រូវបានបំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ទ្រព្យសកម្ម ឬកិច្ចសន្យាបំណុល (ត)

បម្រែបម្រួលជាសារវន្តនៃសមតុល្យកិច្ចសន្យា

	កិច្ចសន្យាទ្រព្យសកម្ម ទាក់ទងនឹងកិច្ចសន្យា សេវាសាងសង់ គិតជាពាន់រៀល	កិច្ចសន្យាទ្រព្យសកម្ម ទាក់ទងនឹងការលក់ទឹក ស្អាត គិតជាពាន់រៀល	កិច្ចសន្យាបំណុល ទាក់ទងនឹងកិច្ចសន្យា សេវាសាងសង់ គិតជាពាន់រៀល
២០២២			
នាថ្ងៃទី១ ខែមករា	៥៣៦.០៥១	៦៥.៤៨៨.៥២៩	១.៧៨៨.៨៩៤
កើនឡើងដោយសារចំណូល ទទួលស្គាល់កម្រៃពីការ ផ្តល់សេវាសាងសង់មិន ទាន់បានចេញវិក្កយបត្រ ទៅឱ្យអតិថិជន	១២.៨០៧.៧១៨	៣២០.៥១០.៧២៩	២.៦៦៧.៨៦២
ថយចុះដោយសារបានចេញ វិក្កយបត្រទៅឱ្យអតិថិជន	(៩.៨០៩.៨៧១)	(២៩៦.៧៦៤.៧៨២)	-
នាថ្ងៃទី៣១ ខែធ្នូ	៣.៥៣៣.៨៩៨	៨៩.២៣៤.៤៧៦	៤.៤៥៦.៧៥៦
២០២៣			
នាថ្ងៃទី១ ខែមករា	៣.៥៣៣.៨៩៨	៨៩.២៣៤.៤៧៦	៤.៤៥៦.៧៥៦
កើនឡើងដោយសារចំណូល ទទួលស្គាល់កម្រៃពីការ ផ្តល់សេវាសាងសង់មិន ទាន់បានចេញវិក្កយបត្រ ទៅឱ្យអតិថិជន	៥.៦៧៤.៥៥៨	៣៦៧.៣២៣.៥១១	-
ថយចុះដោយសារបានចេញ វិក្កយបត្រទៅឱ្យអតិថិជន	(២.៦៥៧.២៥៥)	(៣០៧.៦០៧.៩៣៣)	(២០២.៦១៨)
នាថ្ងៃទី៣១ ខែធ្នូ	៦.៥៥១.២០១	១៤៨.៩៥០.០៥៤	៤.២៥៤.១៣៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៩. ឥណទានផ្តល់ឱ្យនិយោជិត

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តសំណើផ្តល់ភាគហ៊ុនអណ្តែត ១០% ទុកបម្រុងសម្រាប់និយោជិតរបស់ រ.ទ.ស.ភ។ ចំនួនភាគហ៊ុនដែលត្រូវបែងចែកទៅនិយោជិតម្នាក់ៗ ត្រូវបានកំណត់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ដែលជាកាលបរិច្ឆេទក្នុងការអនុម័តលើគម្រោងភាគហ៊ុនពេលអនាគតដែលបានផ្តល់ឱ្យនិយោជិតដែលមានតម្លៃសរុបចំនួន ៨.២១៨លានរៀល។ រ.ទ.ស.ភ បានផ្តល់ប្រាក់កម្ចីតការប្រាក់ដែលមានរយៈពេល ៣ឆ្នាំសម្រាប់និយោជិត និងមន្ត្រីជាន់ខ្ពស់ក្នុងការទិញភាគហ៊ុនទាំងនេះ។ តាមរយៈកំណត់ហេតុនៃអង្គប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និយោជិតត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនប្រសិនបើប្រាក់កម្ចីតត្រូវបានទូទាត់។ គិតត្រឹមថ្ងៃនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ប្រាក់កម្ចីតទាំងនេះនៅតែមិនទាន់ត្រូវបានទូទាត់សង ជាមួយនឹងឱនភាពតម្លៃសរុបជាទឹកប្រាក់ចំនួន ២៦១លានរៀល។

ក្រុមប្រឹក្សាភិបាល ស្ថិតក្នុងដំណាក់កាលរង់ចាំមតិយោបល់ពីនិយ័តករមូលបត្រកម្ពុជាលើគម្រោងភាគហ៊ុនពេលអនាគតដែលបានផ្តល់ឱ្យនិយោជិតគឺត្រឹមការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

១០. ការវិនិយោគរយៈពេលខ្លី

ទាំងនេះតំណាងឱ្យប្រាក់បញ្ញើមានកាលកំណត់តម្កល់នៅគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់រយៈពេលមួយឆ្នាំ ឬតិចជាងនេះ ហើយទទួលបានការប្រាក់ចន្លោះពី ៣,៥០% ទៅ ៦,៧៥% (ឆ្នាំ២០២២៖ ៣,៥០% ទៅ ៤,៧៥%) ក្នុងមួយឆ្នាំ។

១១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
សមតុល្យធនាគារ	១៥.៧៨២.១៥១	៣៩.៩៦៥.៨១៧
ប្រាក់តម្កល់រយៈពេលខ្លី (កំឡុងពេល ៣ខែ)	-	១៦.៤៦៨.០០០
សាច់ប្រាក់ក្នុងដៃ	៣៣៥.០៧១	២៨២.៦២២
	១៦.១១៧.២២២	៥៦.៧១៦.៤៣៩

សមតុល្យធនាគារទទួលបានអត្រាការប្រាក់ចន្លោះពី ០,២៥% ទៅ ១,៥% (ឆ្នាំ២០២២៖ ០,៥% ទៅ ២%) ក្នុងមួយឆ្នាំ ហើយចំណែក ប្រាក់តម្កល់រយៈពេលខ្លីវិញទទួលបានអត្រាការប្រាក់ចន្លោះពី ២,២៥% ទៅ ២,៧៥% (ឆ្នាំ២០២២៖ ២,២៥% ទៅ ២,៧៥%) ក្នុងមួយឆ្នាំ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១២. ដើមទុន និងបុព្វលាភភាគហ៊ុន

		២០២៣	២០២២
	ចំនួនភាគហ៊ុន	គិតជាពាន់រៀល	គិតជាពាន់រៀល
ភាគហ៊ុនប្រភេទ A	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២
ភាគហ៊ុនធម្មតា	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
បុព្វលាភភាគហ៊ុន	-	៦៣.១៥៣.១៧៨	៦៣.១៥៣.១៧៨
ទុនបម្រុង	-	៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥
		<u>៤៧៨.០៧៤.១០៥</u>	<u>៦២០.៧៥៩.១០៧</u>

(ក) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តលើការបំបែកដើមទុនដែលមានចំនួន ៤៦៥.០២៨.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ និងភាគហ៊ុនប្រភេទ A ចំនួន ៣៩១.១០០.៩៤២ ដែលមានតម្លៃចរិក ១.០០០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនប្រភេទ A ត្រូវបានកាន់កាប់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនមានសិទ្ធិទទួលបានការប្រាក់ ឬភាគលាភទេ និងទទួលបានសិទ្ធិ និងមាន លក្ខខណ្ឌដូចដែលបានបរិយាយលម្អិតក្នុងកថាខណ្ឌ ១២.២ នៃលក្ខន្តិកៈរបស់ រ.ទ.ស.ភ ដែលបានចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

(ខ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានក្លាយជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដោយជោគជ័យ ដែលមានចំនួនភាគហ៊ុនធម្មតាសរុបចំនួន ៨៦.៩៧៣.១៦២ភាគហ៊ុន ដែលមានតម្លៃចរិក ១.០០០រៀលក្នុងមួយហ៊ុន។ ថ្លៃដើមក្នុងការបោះផ្សាយ ១៣.០៤៥.៩៧៥ភាគហ៊ុនដំបូង មានចំនួន ៦.០០០ លានរៀល ដែលបានកាត់កងជាមួយបុព្វលាភភាគហ៊ុន។ ភាគហ៊ុនធម្មតាដែលបានបោះផ្សាយទាំងអស់ត្រូវបាន ទូទាត់រួច។ ភាគហ៊ុនិកធម្មតាមានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧៣.៩២៧.១៨៧	៨៥%
ភាគហ៊ុនិកផ្សេងៗ	១១.៧៤១.៦០៦	១៤%
ភាគហ៊ុននាពេលអនាគតដែលបានផ្តល់ឱ្យនិយោជិក	១.៣០៤.៣៦៩	១%
	<u>៨៦.៩៧៣.១៦២</u>	<u>១០០%</u>

យោងតាមកំណត់ហេតុនៃអង្គប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និយោជិកទាំងអស់ត្រូវបាន អនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួន ប្រសិនបើប្រាក់កម្ចីត្រូវបានទូទាត់។

ភាគហ៊ុនធម្មតាទាំងអស់ត្រូវបានធ្វើចំណាត់ថ្នាក់ស្មើគ្នាដោយផ្អែកលើទ្រព្យសកម្មនៅសល់របស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១២. ដើមទុន និងបុព្វលាភភាគហ៊ុន (ត)

(គ) មូលនិធិបម្រុងភាគច្រើនរួមមាន ការបណ្តាក់ទុនជាទ្រព្យសកម្ម និងបំណុលដែលបានសន្មតនៅកាលបរិច្ឆេទដាក់បន្ថែមដើមទុន។

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា	៧៩.៥៣១.៨២៥	៧៨.០៨៨.៦០៤
ការបន្ថែមដើមទុន	-	១.៤៤៣.២២១
នាថ្ងៃទី៣១ ខែធ្នូ	៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្កើនដើមទុនរបស់ខ្លួននៅ រ.ទ.ស.ភ ដោយបណ្តាក់ទុនបន្ថែមនូវទ្រព្យសកម្ម បំណុល និងមូលធន សម្រាប់ប្រតិបត្តិការរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ (ហៅកាត់ថា “គម្រោងខេត្តត្បូងឃ្មុំ”) ទៅឱ្យ រ.ទ.ស.ភ ដែលមានចំនួនសរុប ៧៨.០៨៨.៦០៤.០០០រៀល ដោយគ្មានការបោះផ្សាយភាគហ៊ុនបន្ថែមរបស់ រ.ទ.ស.ភ នោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៣. ទុនបម្រុង

	ទុនបម្រុង មូលធន គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុង សម្រាប់ការអភិវឌ្ឍន៍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១.៦៤៨.៤៣៥	៣២.១១៧.៩៧៧	៣២.១១៧.៩៧៧	៣៥២.១៥៤.០២១	៤១៨.០៣៨.៤១០
ការផ្ទេរពីចំណេញរក្សាទុក	-	៦.៤៦៣.៦៩៤	៦.៤៦៣.៦៩៤	១១២.៣០២.២៧៧	១២៥.២២៩.៦៦៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៤៣.២៦៨.០៧៥
ការផ្ទេរពីចំណេញរក្សាទុក	-	៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥៥៧.៥១៨.៤១៧	៦៤៧.១៤៨.៧៦២

(ក) យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ កថាខណ្ឌទី៤៤ បញ្ជាក់ពីការបែងចែកភាគលាភ និងទុនបម្រុងមានដូចខាងក្រោម៖

ចំណេញរក្សាទុកត្រូវបានបែងចែកដូចខាងក្រោម៖

- (១) ផ្តល់ជាប្រាក់រង្វាន់ចំពោះគណៈគ្រប់គ្រង និងនិយោជិក
 - ប្រាក់ខែ ១ខែសម្រាប់និយោជិកទាំងអស់ ប្រសិនបើចំណេញសុទ្ធនៅចន្លោះពី ៥% ទៅ ១០% នៃចំណាយប្រតិបត្តិការ
 - ប្រាក់ខែ ២ខែសម្រាប់និយោជិកទាំងអស់ ប្រសិនបើចំណេញសុទ្ធនៅចន្លោះពី ១០% ទៅ ២០% នៃចំណាយប្រតិបត្តិការ
 - ប្រាក់ខែ ៣ខែសម្រាប់និយោជិកទាំងអស់ ប្រសិនបើចំណេញសុទ្ធលើសពី ២០% នៃចំណាយប្រតិបត្តិការ
- (២) ២% សម្រាប់អត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍ និងពិការភាព
- (៣) ៥% សម្រាប់ទុនបម្រុងតាមច្បាប់
- (៤) ៥% សម្រាប់ទុនបម្រុងទូទៅ
- (៥) ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកត់ត្រាជាចំណាយក្នុងឆ្នាំដែលប្រតិបត្តិការនោះបានកើតឡើង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៣. ទុនបម្រុង (ត)

ចំនួនទឹកប្រាក់នៅសល់បន្ទាប់ពីការបែងចែកខាងលើនឹងត្រូវបន្តបែងចែកដូចខាងក្រោម៖

- (១) ទុនបម្រុងសម្រាប់ការវិនិយោគពេលអនាគតដែលត្រូវមានការអនុម័តដោយក្រុមប្រឹក្សាភិបាល
- (២) ទឹកប្រាក់នៅសល់បន្ទាប់ពីបែងចែកទុនបម្រុង សម្រាប់ការវិនិយោគទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៨៥% និងវិនិយោគិនសាធារណៈ ១៥%។
- (ខ) ការប្រើប្រាស់ទុនបម្រុងក្នុងការទូទាត់ទៅសកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ២៨៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតសម្រាប់ក្រុមហ៊ុននៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពការងារត្រូវបន្តដល់ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ លេខ២២១០ សហវ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។

១៤. ប្រាក់កម្ចី

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
បំណុលរយៈពេលវែង		
ប្រាក់កម្ចីមិនមានការធានា	១.២៩៦.៩២៤.៦៨៤	៩៨៦.៤៩៥.៧១៧
បំណុលរយៈពេលខ្លី		
ប្រាក់កម្ចីមិនមានការធានា	២៣.៦៧៧.៤០១	២៣.៤៩៩.១៥៨
ប្រាក់កម្ចីសរុប	១.៣២០.៦០២.០៨៥	១.០០៩.៩៩៤.៨៧៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៤. ប្រាក់កម្ចី (ត)

លក្ខខណ្ឌនៃប្រាក់កម្ចីនៅសល់មានដូចខាងក្រោម៖

	រូបិយប័ណ្ណ	អត្រាការប្រាក់ ធម្មតា + អត្រា កវ.ហ.ស.	ឆ្នាំនៃ កាលវសាន្ត	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ធនាគារវិនិយោគអឺរ៉ុប	ដុល្លារអាមេរិក	០,៦១០% - ០,៩៦៥%	២០៤៨	៣៩៦.៨៤២.៤៩២	៣៤២.១០០.២៥៤
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១ M	ដុល្លារអាមេរិក	០,៩០០%	២០៣៩	៣៤៨.៩៦៨.២៦៥	១១៨.៤៧៨.៩៥៦
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១ S	ដុល្លារអាមេរិក	០,៩០០%	២០៣៨	៣៣៤.៤០០.៥៩៤	២៨៥.៤៣៤.៤៨៥
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១ P	ដុល្លារអាមេរិក	១,៨០០%	២០៣៧	១៤៨.១៤០.២៣៤	១៤៩.២៩៩.៨៣៨
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន	យេន	០,៦៦០%	២០៤៩	៣៤.៣១១.៤៥៨	៣៧.៨៦៩.៨៣៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី	អេស ដេ អា	១,៦៥០%	២០៣៧	៣០.៥៥៨.៤៣៥	៣២.៨១០.០៩៥
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១ F	អឺរ៉ូ	០,២៥០%	២០២៥	២៧.៣៨០.៦០៧	៤៤.០០១.៤០៨
បំណុលមានការប្រាក់សរុប				១.៣២០.៦០២.០៨៥	១.០០៩.៩៩៤.៨៧៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៤. ប្រាក់កម្ចី (ត)

ការបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

ប្រាក់កម្ចីរបស់ រ.ទ.ស.ភ មានការប្រាក់ចាប់ពី ០,២៥០% ទៅ ១,៨០០% និងត្រូវសងចន្លោះពេលពី ១ ទៅ ២៥ ឆ្នាំ។ ប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង មានកិច្ចព្រមព្រៀងប្រាក់កម្ចី ដែល រ.ទ.ស.ភ ត្រូវអនុលោមតាម បើមិនដូច្នោះទេ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង/ឬ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនឹងព្យួរ ឬលុបសិទ្ធិរបស់ រ.ទ.ស.ភ ក្នុងការស្នើសុំការទូទាត់បន្ថែមនៃចំនួនប្រាក់កម្ចីដែលមិនទាន់បានដក និងតម្រូវឱ្យសងវិញតាមតម្រូវការនៃសមតុល្យដែលនៅសល់ ប្រសិនបើការបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចីនោះមានលក្ខណៈជាសារវន្ត។

រ.ទ.ស.ភ បានហួសពីកម្រិតអានុភាពអតិបរមាគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ រ.ទ.ស.ភ ទទួលបានការលើកលែងពីភាគីពាក់ព័ន្ធដែលពន្យាដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយហេតុនេះ ប្រាក់កម្ចីពុំត្រូវបានចាត់ទុកជាប្រាក់កម្ចី ត្រូវសងតាមតម្រូវការនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នោះទេ។

១៥. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយរបស់ ទីភ្នាក់ងារ				
	ជំនួយរបស់ សហភាពអឺរ៉ុប គិតជាពាន់រៀល	សហប្រតិបត្តិការ អន្តរជាតិជប៉ុន គិតជាពាន់រៀល	ជំនួយរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	១២.០៤៤.៥៣៣	៤.១០៦.៥៧១	៦៦១.០៨២	១៦.៨១២.១៨៦
ជំនួយបន្ថែមក្នុងឆ្នាំ រំលស់ក្នុងឆ្នាំ	៥៤.៤៣៦.១៩៩	-	-	-	៥៤.៤៣៦.១៩៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ជំនួយបន្ថែមក្នុងឆ្នាំ រំលស់ក្នុងឆ្នាំ	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៣៤.១៧៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១៦.៣៤៩.៣២៧	៣.៩៧២.៥០២	១.៤១៤.៦២៦	៧៦.១៦២.៦៥៤

ជំនួយសហភាពអឺរ៉ុប

ជំនួយបន្ថែមតំណាងឱ្យការផ្តល់ជំនួយ សម្រាប់ការទិញសម្ភារសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង C ក្នុងចំនួនទឹកប្រាក់ ១២.៧០០.០០០អឺរ៉ូ ក្នុងទម្រង់ជាជំនួយវិនិយោគដែលធ្វើឡើងតាមរយៈថវិកាទូទៅរបស់សហភាពអឺរ៉ុប។

រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៥. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ (ត)

ជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ជាជំនួយលើគម្រោងអនុវត្តថាមពលស្អាត ដោយប្រព័ន្ធប្រតិបត្តិការអគ្គិសនីទៅតាមប្រព័ន្ធសូឡា។

ជំនួយបន្ថែម គឺជាទឹកប្រាក់ទទួលបានពីកញ្ចប់ថវិកាទូទៅរបស់រាជរដ្ឋាភិបាលជប៉ុនដែលមានចំនួន១.៤៩៤.៦២៤ ដុល្លារអាមេរិក ឬស្មើនឹង ៦.១៥៧.៨០០.០០០រៀល។ គោលបំណងនៃជំនួយ គឺដើម្បីជួយលើគម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបឹងធំ ដើម្បីបង្កើនសេវាផ្គត់ផ្គង់ទឹកដល់ភាគនិរតីនៃទីក្រុងភ្នំពេញ។

ជំនួយរដ្ឋាភិបាល

ជំនួយរដ្ឋាភិបាលជាផលចំណេញកើតចេញពីភាពលម្អៀងនៃអត្រាថេរ ដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/អេសដេ អា) ក្រោមកិច្ចព្រមព្រៀងឥណទានបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ ដែលបានចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០អេស ដេ អា ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ភ បានសម្រេចរក្សាទុកចំណេញពីការប្តូរប្រាក់នេះថាជាជំនួយក្នុងបញ្ជីរបស់ខ្លួន (ដោយសារមិនមានតម្រូវការឱ្យបង្វិលប្រាក់ចំណេញនេះទៅវិញទេ) ហើយប្រាក់ចំណេញនេះនឹងត្រូវរំលស់ដោយផ្អែកលើគោលការណ៍ដូចគ្នានឹងជំនួយពន្យារផ្សេងៗទៀត។

ជំនួយផ្សេងៗ

ជំនួយផ្សេងៗ ជាការឧបត្ថម្ភទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារពីទីស្នាក់ការសហប្រតិបត្តិការអន្តរជាតិរបស់ Association International des Maires Francophones និងគូបូតា ខនស្ត្រាក់សិន។

ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗត្រូវបានរំលស់ដោយមូលដ្ឋានរំលស់ថេរ និងត្រូវបានកត់ត្រាចូលជាចំណូលផ្សេងៗនៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

១៦. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
រយៈពេលវែង៖		
គណនីត្រូវទូទាត់ផ្សេងៗ		
ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ	៨២.៩០៣.៧៣២	៧៦.៨០១.៧០៥
រយៈពេលខ្លី៖		
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម		
ភាគីទីបី	៦៦.១៥៩.០២២	៤៨.០៧៨.៧១០
ទឹកប្រាក់គ្រោងសម្រាប់ការងារកំពុងសាងសង់	១៨.៦៣២.២៥៤	២៣.២០៨.០៧៥
	៨៤.៧៩១.២៧៦	៧១.២៨៦.៧៨៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (ត)

	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
គណនីត្រូវទូទាត់ផ្សេងៗ		
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៥.៤៩២.៣៣០	៥៧.៨៣០.៥៩៤
ប្រាក់លើកទឹកចិត្តនិយោជិកបង្ក	១១.៥០៥.១៩១	៩.៩៩៣.២២៦
អតីតភាពការងារ	៤.៥១០.២៨៦	៦.០៧១.៤៣៧
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៥៦	៦៧.៣៩០
ពន្ធត្រូវទូទាត់ផ្សេងៗ	៩៧២.៨៤៨	៣៨៥.៩០៣
គណនីត្រូវទូទាត់ផ្សេងៗ	១២.៦០៥.៣៣៤	៩.០២៥.៨១៧
	<u>៩៥.១៥៣.៣៨៥</u>	<u>៨៣.៣៧៤.៣៦៧</u>
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ ផ្សេងៗ (រយៈពេលខ្លី)	១៧៩.៩៤៤.៦២១	១៥៤.៦៦១.១៥២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ ផ្សេងៗ	<u>២៦២.៨៤៨.៣៥៣</u>	<u>២៣១.៤៦២.៨៥៧</u>

ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ ត្រូវបានប្រមូលពីអតិថិជនដោយផ្អែកតាមទំហំនាឡិកាទឹកមុនពេលភ្ជាប់បណ្តាញ និងត្រូវបានកត់ត្រាជាប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញក្នុងបំណុលរយៈពេលវែង។

គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មមានការប្រាក់ ហើយលក្ខខណ្ឌឥណទានធម្មតាដែលផ្តល់ជូន រ.ទ.ស.ភ ចន្លោះពី ១ខែ ទៅ ៣ខែ។

១៧. ចំណូលពីការផ្គត់ផ្គង់ទឹក

	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៦៩.៧៤៣.៩៣៩	១៥១.៨៧០.១៥៣
- អ្នកប្រើប្រាស់តាមផ្ទះ	១២៩.០៣៨.២០៤	១១០.៨៧៣.៥១៩
- ស្ថាប័នរដ្ឋបាលសាធារណៈ	២៣.៧៨៥.៩៥៧	១៩.៦៧១.០៣៦
- អ្នកចែកចាយទឹកលក់បន្ត	១១.៩៤០.០៦០	១០.៣១៧.៣៨៩
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពីការលក់ទឹកស្អាត	៨២.១១៩	៧០.៤៤២
ដក៖ ការលុបចោលវិក្កយបត្រ	(៨៣៣.៣៩៩)	(៦.៥១៣.៣២១)
	<u>៣៣៣.៧៥៦.៨៨០</u>	<u>២៨៦.២៨៩.២១៨</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៧. ចំណូលពីការផ្គត់ផ្គង់ទឹក (ត)

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណូលបានពីការភ្ជាប់បណ្តាញទឹកស្អាតតាមផ្ទះ	១១.៣១៤.៥២៦	៨.៨១៩.៤៨៣
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	៤.៣៤៣.២៧៥	៤.២២២.៧៥៤
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	២២៥.៣៩២	៣៩២.០៥២
	<u>១៥.៨៨៣.១៩៣</u>	<u>១៣.៤៣៤.២៨៩</u>
	<u>៣៤៩.៦៤០.០៧៣</u>	<u>២៩៩.៧២៣.៥០៧</u>

១៨. ចំណាយលើអគ្គប្រយោជន៍និយោជិក

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្សនិយោជិក	៤០.៨៣៥.៣៥៧	៣៥.១៣០.៨៦៣
ប្រាក់លើកទឹកចិត្ត	១១.៩៤១.៧៥៥	១១.៤៥២.៥២៩
ប្រាក់លាភការ	១០.៧១៦.០១៧	៩.៥១០.៥៥២
ប្រាក់ទាយជួន	៦.៩១៧.៨៤៩	៦.៤៦៦.០៥៧
អតីតភាពការងារ	១.១១៧.៨៨៩	១.១៥៣.៨៦២
ប្រាក់ឈ្នួលអ្នកម៉ៅការ	១.៤៦៥.៦២១	៨៨៦.៥៦៣
ចំណាយផ្សេងៗទាក់ទងនឹងនិយោជិក	៧.២៩៧.៩៥០	៥.៥៧៤.៩៩៦
	<u>៨០.២៩២.៤៣៨</u>	<u>៧០.១៧៥.៤២២</u>

១៩. ចំណាយហិរញ្ញប្បទាន

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណាយហិរញ្ញប្បទានលើប្រាក់កម្ចី	១៥.១៧៨.៥៦០	៩.១១៥.៥៣០
ការប្រាក់ដែលបានធ្វើមូលធននីយកម្មលើ		
ទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់	(១១.៦៥០.៨៣០)	(៥.៥០៥.០៩៦)
	<u>៣.៥២៧.៧៣០</u>	<u>៣.៦១០.៤៣៤</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២០. ពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ពន្ធក្នុងឆ្នាំ	២១.៩៣២.៨១៩	១៧.៦២០.៦១០
ពន្ធពន្យា	៤.៩៣០.១៤២	៤.៧០៩.៤១៧
	<u>២៦.៨៦២.៩៦១</u>	<u>២២.៣៣០.០២៧</u>

ការផ្ទៀងផ្ទាត់ការគណនាពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធខាងក្រោម៖

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ចំណេញមុនបង់ពន្ធ	<u>១៥៣.៤៧២.៥៤៣</u>	<u>១៣០.៥១៥.៨៩២</u>
គណនាតាមអត្រាពន្ធ ២០%	៣០.៦៩៤.៥០៩	២៦.១០៣.១៧៨
និយ័តកម្មពន្ធ៖		
- ធាតុមិនអាចកាត់កងបាន	១.០៩៨.៥៩៤	៩៣៦.២៦៦
- ភាពខុសគ្នាបណ្តោះអាសន្ន	(៤.៩៣០.១៤២)	(៤.៧០៩.៤១៧)
	<u>២៦.៨៦២.៩៦១</u>	<u>២២.៣៣០.០២៧</u>

(ខ) បំណុលពន្ធពន្យា - សុទ្ធ

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទ្រព្យសកម្មពន្ធពន្យា	៥.០២៣.៦៦៩	៣.៤៤៩.៨០២
បំណុលពន្ធពន្យា	(៨៦.៩៧០.៥២៧)	(៨០.៤៦៦.៥១៨)
	<u>(៨១.៩៤៦.៨៥៨)</u>	<u>(៧៧.០១៦.៧១៦)</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២០. ពន្ធលើប្រាក់ចំណូល (ត)

បម្រែបម្រួលនៃបំណុលពន្ធពន្យាសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

	ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ និងទ្រព្យសកម្មអរូបី គិតជាពាន់រៀល	ការប្តូររូបិយប័ណ្ណ មិនមែនជាសាច់ប្រាក់ គិតជាពាន់រៀល	អត្ថប្រយោជន៍ និយោជិក គិតជាពាន់រៀល	ផ្សេងៗ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	(៧៤.២១៥.៤៥២)	(១.៦១៨.៤៨៩)	២.៩៥៣.១៣៩	៥៧៣.៥០៣	(៧២.៣០៧.២៩៩)
កត់ត្រាជា (បន្តក)/ ឥណទានក្នុងចំណេញ ឬខាត	(៦.២៥១.០៦៦)	១.៩២៥.៤១៥	១២៦.៣៧១	(៥១០.១៣៧)	(៤.៧០៩.៤១៧)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៨០.៤៦៦.៥១៨)	៣០៦.៩២៦	៣.០៧៩.៥១០	៦៣.៣៦៦	(៧៧.០១៦.៧១៦)
កត់ត្រាជា (បន្តក)/ ឥណទានក្នុងចំណេញ ឬខាត	(៦.៥០៤.០០៩)	១.៥៨២.០៤៥	(៨.១៧៨)	-	(៤.៩៣០.១៤២)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៨៦.៩៧០.៥២៧)	១.៨៨៨.៩៧១	៣.០៧១.៣៣២	៦៣.៣៦៦	(៨១.៩៤៦.៨៥៨)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២១. ព័ត៌មានអំពីលំហូរសាច់ប្រាក់

ការរៀបរយផ្ទៃក្នុងបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន៖

	ប្រាក់កម្ចី គិតជាពាន់រៀល	ភាគលាភ ដែលត្រូវទូទាត់ គិតជាពាន់រៀល	ជំនួយរដ្ឋាភិបាល និង ជំនួយផ្សេងៗ គិតជាពាន់រៀល	ដើមទុន និង បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៨១៣.៤៨៨.២៦៨	-	១៦.៨១២.១៨៦	៦១៩.៣១៥.៨៨៦	១.៤៤៩.៦១៦.៣៤០
សកម្មភាពហិរញ្ញប្បទាន					
ការបន្ថែមដើមទុនពីក្រសួង					
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ	-	-	-	១.៤៤៣.២២១	១.៤៤៣.២២១
ភាគលាភបានទូទាត់	-	(៤.០៤៤.២៥២)	-	-	(៤.០៤៤.២៥២)
សាច់ប្រាក់ទទួលបានពីជំនួយ					
រដ្ឋាភិបាល និងជំនួយផ្សេងៗ	-	-	៥៤.៤៣៦.១៩៩	-	៥៤.៤៣៦.១៩៩
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	២១៨.២៨០.៤៣៩	-	-	-	២១៨.២៨០.៤៣៩
ការប្រាក់បានទូទាត់	(៧.៤៩១.៨០៤)	-	-	-	(៧.៤៩១.៨០៤)
ការទូទាត់សងប្រាក់កម្ចី	(២០.៧៦៩.៣៨៦)	-	-	-	(២០.៧៦៩.៣៨៦)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាព ហិរញ្ញប្បទាន	១៩០.០១៩.២៨៩	(៤.០៤៤.២៥២)	៥៤.៤៣៦.១៩៩	១.៤៤៣.២២១	២៤១.៨៥៤.៤១៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

	ប្រាក់កម្ចី គិតជាពាន់រៀល	ភាគលាភ ដែលត្រូវទូទាត់ គិតជាពាន់រៀល	ជំនួយរដ្ឋាភិបាល និង ជំនួយផ្សេងៗ គិតជាពាន់រៀល	ដើមទុន និង បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
បំណុលដែលពាក់ព័ន្ធនឹងបម្រែបម្រួល ផ្សេងៗ					
ភាគលាភ	-	៤.០៤៤.២៥២	-	-	៤.០៤៤.២៥២
រំលស់លើជំនួយរដ្ឋាភិបាល និងជំនួយ ផ្សេងៗ	-	-	(២.០០៩.៩០៨)	-	(២.០០៩.៩០៨)
ការប្រាក់បង្កលើប្រាក់កម្ចី	៩.១១៥.៥៣០	-	-	-	៩.១១៥.៥៣០
ចំណេញពីការប្តូររូបិយប័ណ្ណ លើប្រាក់កម្ចីសុទ្ធ	(២.៦២៨.១៧២)	-	-	-	(២.៦២៨.១៧២)
បំណុលដែលពាក់ព័ន្ធនឹងបម្រែបម្រួល ផ្សេងៗសរុប	៦.៤៨៧.៣៥៨	៤.០៤៤.២៥២	(២.០០៩.៩០៨)	-	៨.៥២១.៧០២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២/ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.០០៩.៩៩៤.៨៧៥	-	៦៩.២៣៨.៤៧៧	៦២០.៧៥៩.១០៧	១.៦៩៩.៩៩២.៤៥៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

	ប្រាក់កម្ចី គិតជាពាន់រៀល	ភាគលាភ ដែលត្រូវទូទាត់ គិតជាពាន់រៀល	ជំនួយរដ្ឋាភិបាល និង ជំនួយផ្សេងៗ គិតជាពាន់រៀល	ដើមទុន និង បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
សកម្មភាពហិរញ្ញប្បទាន					
ភាគលាភបានទូទាត់	-	(៤.៣០៥.១៥៨)	-	-	(៤.៣០៥.១៥៨)
សាច់ប្រាក់ទទួលបានជំនួយ រដ្ឋាភិបាល និងជំនួយផ្សេងៗ	-	-	៦.៩៣៤.១៧៧	-	៦.៩៣៤.១៧៧
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	៣៤១.៩៨៧.៥៣៧	-	-	-	៣៤១.៩៨៧.៥៣៧
ការប្រាក់បានទូទាត់	(១៥.១១១.៤៧៥)	-	-	-	(១៥.១១១.៤៧៥)
ការទូទាត់សងប្រាក់កម្ចី	(២១.៤៧៩.៤៥៤)	-	-	-	(២១.៤៧៩.៤៥៤)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាព ហិរញ្ញប្បទាន	៣០៥.៣៩៦.៦០៨	(៤.៣០៥.១៥៨)	៦.៩៣៤.១៧៧	-	៣០៨.០២៥.៦២៧

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២១. ព័ត៌មានអំពីលំហូរសាច់ប្រាក់ (ត)

	ប្រាក់កម្ចី គិតជាពាន់រៀល	ភាគលាភ ដែលត្រូវទូទាត់ គិតជាពាន់រៀល	ជំនួយរដ្ឋាភិបាល និង ជំនួយផ្សេងៗ គិតជាពាន់រៀល	ដើមទុន និង បុព្វលាភភាគហ៊ុន គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
បំណុលដែលពាក់ព័ន្ធនឹងការ ប្រែប្រួលផ្សេងៗ					
ភាគលាភ	-	៤.៣០៥.១៥៨	-	-	៤.៣០៥.១៥៨
រំលស់លើជំនួយរដ្ឋាភិបាល និងជំនួយ ផ្សេងៗ	-	-	(២.០០៩.៩០៨)	-	(២.០០៩.៩០៨)
ការប្រាក់បង្កលើប្រាក់កម្ចី	១៥.១៧៨.៥៦០	-	-	-	១៥.១៧៨.៥៦០
ចំណេញពីការប្តូររូបិយប័ណ្ណលើប្រាក់ កម្ចីសុទ្ធ	(៩.៩៦៧.៩៥៨)	-	-	-	(៩.៩៦៧.៩៥៨)
បំណុលដែលពាក់ព័ន្ធនឹងប្រែប្រួល ផ្សេងៗសរុប	៥.២១០.៦០២	៤.៣០៥.១៥៨	(២.០០៩.៩០៨)	-	៧.៥០៥.៨៥២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៣២០.៦០២.០៨៥	-	៧៤.១៦២.៧៤៦	៦២០.៧៥៩.១០៧	២.០១៥.៥២៣.៩៣៨

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២២. ចំណេញក្នុងមួយភាគហ៊ុន

ចំណេញគោលក្នុងមួយភាគហ៊ុនធម្មតា

ការគណនាលម្អិតនៃចំណេញគោលក្នុងមួយភាគហ៊ុនធម្មតា ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ ៣.៩ នៃរបាយការណ៍ហិរញ្ញវត្ថុ។ ចំណេញក្នុងមួយភាគហ៊ុនធម្មតាសម្រាប់ការិយបរិច្ឆេទត្រូវបានគណនាដូចខាងក្រោម៖

	២០២៣	២០២២
ចំណេញបែងចែកទៅភាគហ៊ុនិក រ.ទ.ស.ភ (គិតជាពាន់រៀល)	១២៦.៦០៩.៥៨២	១០៨.១៨៥.៨៦៥
ចំនួនភាគហ៊ុនគិតជាមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនគោល (គិតជាពាន់រៀល) (តម្លៃពេញ)	<u>១,៤៥៥.៧៣</u>	<u>១,២៤៣.៩០</u>
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (គិតជាពាន់រៀល) (តម្លៃពេញ)	<u>១,៤៥៥.៧៣</u>	<u>១,២៤៣.៩០</u>

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងឆ្នាំ២០២២ ពុំមានចំណេញថយចុះក្នុងមួយភាគហ៊ុនទេ។ ដូច្នេះហើយចំណេញថយចុះក្នុងមួយភាគហ៊ុនស្មើនឹងចំណេញគោលក្នុងមួយភាគហ៊ុន។

២៣. ភាគលាភ

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ទទួលស្គាល់ក្នុងឆ្នាំ		
ភាគលាភតម្លៃ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតាត្រូវបានប្រកាស និងទូទាត់ក្នុងឆ្នាំ	<u>៤.៣០៥.១៥៨</u>	<u>-</u>
ភាគលាភតម្លៃ៣១០រៀល ក្នុងមួយភាគហ៊ុនធម្មតាត្រូវបានប្រកាស និងទូទាត់ក្នុងឆ្នាំ	<u>-</u>	<u>៤.០៤៤.២៥២</u>

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលបានប្រកាស និងអនុម័តលើភាគលាភក្នុងតម្លៃ ៣៣០រៀល ក្នុងមួយភាគហ៊ុនធម្មតារបស់ រ.ទ.ស.ភ។ ភាគលាភត្រូវបានទូទាត់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមលិខិតអនុម័តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ រ.ទ.ស.ភ ត្រូវបានលើកលែងលើការទូទាត់ភាគលាភជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់ចុងឆ្នាំ ២០២៤។ ក.ស.ហ.វ នឹងត្រូវបន្តទទួលបានភាគលាភវិញគិតចាប់ពីការិយបរិច្ឆេទចាប់ផ្តើមថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ហេតុដូច្នេះ ភាគលាភបានទទួលស្គាល់ក្នុងឆ្នាំ គឺសម្រាប់តែភាគហ៊ុនិកដទៃទៀតរបស់ រ.ទ.ស.ភ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៤. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាមួយភាគីពាក់ព័ន្ធដូចខាងក្រោម៖

(ក) ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល

សាធារណៈកម្មដែលភ្ជាប់ទៅនឹងរាជរដ្ឋាភិបាល ត្រូវបានពាក់ព័ន្ធជាមួយ រ.ទ.ស.ភ ដែលតកាន់កាប់ភាគហ៊ុនដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ស្ថាប័នដែលគ្រប់គ្រងដោយផ្ទាល់ដោយរាជរដ្ឋាភិបាល ត្រូវបានសំដៅទាំងស្រុង ជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធជាមួយ រ.ទ.ស.ភ។

រាជរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រង ឬគ្រប់គ្រងរួមគ្នាដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គឺជា ភាគីពាក់ព័ន្ធជាមួយនឹង រ.ទ.ស.ភ។ រ.ទ.ស.ភ បានធ្វើប្រតិបត្តិការជាមួយស្ថាប័នជាច្រើន ដែលមានត្រឹមការទិញ ទំនិញ រួមទាំងមានការប្រើប្រាស់ទឹកសាធារណៈ និងការដាក់ប្រាក់បញ្ញើ។

រាល់ប្រតិបត្តិការទាំងអស់ដែលបានកត់ត្រាដោយ រ.ទ.ស.ភ ជាមួយស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ គឺត្រូវ បានធ្វើឡើងក្នុងសកម្មភាពអាជីវកម្មធម្មតារបស់ រ.ទ.ស.ភ ស្តីពីលក្ខខណ្ឌចរចា ឬលក្ខខណ្ឌប្រហាក់ប្រហែលនឹង ស្ថាប័នផ្សេងទៀត ដែលមិនមែនជាស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ លើកលែងតែមានការបង្ហាញនៅកន្លែង ផ្សេងទៀតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

រ.ទ.ស.ភ បានពាក់ព័ន្ធយ៉ាងសំខាន់នៅក្នុងដំណើរការ និងការចែកចាយទឹកដែលជាផ្នែកមួយនៃប្រតិបត្តិការ ធម្មតារបស់ខ្លួន។ សេវាកម្មទាំងនេះត្រូវបានអនុវត្តជាប្រចាំ លើលក្ខខណ្ឌពាណិជ្ជកម្មដែលត្រូវបានអនុវត្តជាមួយ អតិថិជនទាំងអស់។ ប្រតិបត្តិការទាំងនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខខណ្ឌដែលមិនខុសគ្នាជាសារវន្ត ពីប្រតិបត្តិការជាមួយភាគីដែលមិនពាក់ព័ន្ធគ្នា។

ក្រៅពីប្រតិបត្តិការ និងសមតុល្យឯកបុគ្គលសំខាន់ៗ ដូចបានបង្ហាញនៅកន្លែងផ្សេងទៀតនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ រ.ទ.ស.ភ មានប្រតិបត្តិការសំខាន់ៗជាសមូហភាព ប៉ុន្តែមិនមានប្រតិបត្តិការ ឯកបុគ្គលឡើយ។

(ខ) លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

លាភការសម្រាប់គណៈគ្រប់គ្រងសំខាន់ៗសរុបត្រូវបានបង្ហាញដូចខាងក្រោម៖

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្សរ៍ និងចំណាយផ្សេងៗ	២.៣៩៨.២៩៩	២.៣៨០.៥៧២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ

ការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ

តារាងខាងក្រោមជាការវិភាគឧបករណ៍ហិរញ្ញវត្ថុ ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុដែលបានបែងចែក៖

	រំលស់ថ្លៃដើម គិតជាពាន់រៀល	តម្លៃយោង គិតជាពាន់រៀល
២០២៣		
ទ្រព្យសកម្មហិរញ្ញវត្ថុ		
ការវិនិយោគរយៈពេលខ្លី	១២៧.៣១៦.០០៣	១២៧.៣១៦.០០៣
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		
មិនរួមបញ្ចូលបុរេប្រទានទៅអ្នកផ្គត់ផ្គង់	២៧.៣៣៩.៩៥៩	២៧.៣៣៩.៩៥៩
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	១៦.១១៧.២២២	១៦.១១៧.២២២
ប្រាក់កម្ចីនិយោជិត	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
	<u>១៧៨.៧២៩.៨៣៥</u>	<u>១៧៨.៧២៩.៨៣៥</u>
បំណុលហិរញ្ញវត្ថុ		
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ	២៦១.៨៧៥.៥០៥	២៦១.៨៧៥.៥០៥
ប្រាក់កម្ចី	១.៣២០.៦០២.០៨៥	១.៣២០.៦០២.០៨៥
	<u>១.៥៨២.៤៧៧.៥៩០</u>	<u>១.៥៨២.៤៧៧.៥៩០</u>
២០២២		
ទ្រព្យសកម្មហិរញ្ញវត្ថុ		
ការវិនិយោគរយៈពេលខ្លី	១២៦.១១៨.៤១៦	១២៦.១១៨.៤១៦
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		
មិនរួមបញ្ចូលបុរេប្រទានទៅអ្នកផ្គត់ផ្គង់		
និងអាករលើតម្លៃបន្ថែមត្រូវទទួល	៣១.៩២៤.៤៩៧	៣១.៩២៤.៤៩៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥៦.៧១៦.៤៣៩	៥៦.៧១៦.៤៣៩
ប្រាក់កម្ចីនិយោជិត	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
	<u>២២២.៧១៦.០០៣</u>	<u>២២២.៧១៦.០០៣</u>
បំណុលហិរញ្ញវត្ថុ		
គណនីអ្នកផ្គត់ផ្គង់ និងគណនីត្រូវទូទាត់ផ្សេងៗ		
មិនរួមបញ្ចូលប្រាក់ពន្ធត្រូវទូទាត់ផ្សេងៗ	២៣១.០៧៦.៩៥៤	២៣១.០៧៦.៩៥៤
ប្រាក់កម្ចី	១.០០៩.៩៩៤.៨៧៥	១.០០៩.៩៩៤.៨៧៥
	<u>១.២៤១.០៧១.៨២៩</u>	<u>១.២៤១.០៧១.៨២៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុជាច្រើនដែលកើតឡើងពីប្រតិបត្តិការ និងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ។ ហានិភ័យហិរញ្ញវត្ថុសំខាន់ៗរួមមាន ហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ ងាយស្រួល ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ក្រុមប្រឹក្សាភិបាលធ្វើការត្រួតពិនិត្យឡើងវិញ និងយល់ព្រមលើគោលការណ៍សម្រាប់ការគ្រប់គ្រងហានិភ័យទាំងនោះ ដូចដែលបានសង្ខេបខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុដល់ រ.ទ.ស.ភ ដែលអាចកើតឡើងលើឧបករណ៍ហិរញ្ញវត្ថុ ប្រសិនបើគុណភាពអាចនឹងមិនអាចបំពេញកាតព្វកិច្ចទូទាត់សង។ រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យឥណទានកើតឡើងពីសកម្មភាពប្រតិបត្តិការ (គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ ដែលរួមមានរតនាគារជាតិ ប្រាក់រក្សាទុកពីអតិថិជនសាងសង់ ប្រាក់ធានាសម្រាប់ប្រតិបត្តិការ ការប្រាក់ត្រូវទទួល និងបុរេប្រទានទៅអ្នកផ្គត់ផ្គង់) និងកើតឡើងពីសកម្មភាពហិរញ្ញប្បទាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់ សមមូល និងការវិនិយោគរយៈពេលខ្លី។ រ.ទ.ស.ភ មានគោលការណ៍ឥណទាន ហើយការប្រឈមនឹងហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមរយៈការអនុម័តលើឥណទាន កម្រិតឥណទាន និងនីតិវិធីតាមដាន។

គណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្មដែលត្រូវទទួលពីអតិថិជន។ អាយុកាលឥណទានសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ និងអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម គឺ ១ខែ និង ១ឆ្នាំ សម្រាប់គ្រឹះស្ថានសាធារណៈ។ រ.ទ.ស.ភ បានធ្វើការគ្រប់គ្រងយ៉ាងដិតដល់លើគណនីពាណិជ្ជកម្ម ដើម្បីកាត់បន្ថយហានិភ័យ។ សមតុល្យដែលហួសកំណត់ ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀតទាត់ដោយក្រុមប្រឹក្សាភិបាល។

បណ្តុំនៃព័ត៌មានហានិភ័យឥណទាន

រ.ទ.ស.ភ កំណត់បណ្តុំនៃព័ត៌មានហានិភ័យឥណទាននៃគណនីអតិថិជនពាណិជ្ជកម្ម ដោយផ្អែកតាមមូលដ្ឋានដែលកំពុងដំណើរការ។ បណ្តុំនៃព័ត៌មានហានិភ័យឥណទាននៃគណនីអតិថិជនពាណិជ្ជកម្មរបស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទ រាយការណ៍មានដូចខាងក្រោម៖

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

	២០២៣		២០២២	
	គិតជាពាន់រៀល	%	គិតជាពាន់រៀល	%
គណនីត្រូវទទួលតាមគេហដ្ឋាន	៦.៦៦២.៨១៩	៦១%	១១.៦៧៣.២៨១	៨២%
គណនីត្រូវទទួលអាជីវកម្ម	២.៤២៣.៨២៨	២២%	១.១១៤.៣៧៤	៨%
គណនីត្រូវទទួលរដ្ឋបាលសាធារណៈ	១.៦៧៣.៦៩៦	១៥%	១.៣០០.៩៥៩	៩%
គណនីត្រូវទទួលតំណាងចែកចាយទឹក	២២១.៥០៨	២%	១០៣.៦៤៧	១%
	<u>១០.៩៨១.៨៥១</u>		<u>១៤.១៩២.២៦១</u>	

រ.ទ.ស.ភ មិនរំពឹងថាតម្លៃយោងដែលបានកត់ត្រានៅចុងគ្រាវាយការណ៍នីមួយៗ មានភាពខុសគ្នាជាសារវន្តពីតម្លៃដែលនឹងត្រូវបានទទួលបាននោះទេ។

ដើម្បីគ្រប់គ្រងហានិភ័យលើគណនីអតិថិជនពាណិជ្ជកម្ម រ.ទ.ស.ភ តម្រូវឱ្យកក់ប្រាក់មុនពេលមានការតភ្ជាប់នាឡិកាទឹក។ ចំពោះអង្គការរដ្ឋមិនចាំបាច់មានប្រាក់កក់ទេ ដោយសារ រ.ទ.ស.ភ ជឿជាក់ថានឹងអាចប្រមូលបានពីស្ថាប័នទាំងនោះតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភពនៃហិរញ្ញវត្ថុសម្រាប់ស្ថាប័នទាំងនោះ) ហើយក៏ជាភាគហ៊ុនិក និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ផងដែរ។

គោលការណ៍កាត់បន្ថយប្រាក់កក់ ត្រូវបានអនុវត្តលើអតិថិជន ដែលមិនទាន់បានសងបំណុលទៅតាមពេលកំណត់ និងលក្ខខណ្ឌឥណទាន។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី

ដើម្បីកាត់បន្ថយហានិភ័យឥណទានលើសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុ) រ.ទ.ស.ភ បានដាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗដោយប្រើប្រាស់គ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួនដែលទទួលបានស្គាល់ទូទៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមចុងបញ្ចប់នៃការិយបរិច្ឆេទវាយការណ៍នេះ រ.ទ.ស.ភ មិនបានទទួលស្គាល់សំវិធានធនលើឱនភាពតម្លៃណាមួយឡើយសម្រាប់គណនីអតិថិជនពាណិជ្ជកម្ម ទ្រព្យសកម្មជាប់កិច្ចសន្យា សាច់ប្រាក់ និងសាច់ប្រាក់សមមូល និងការវិនិយោគរយៈពេលខ្លី។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែល រ.ទ.ស.ភ នឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដល់កាលកំណត់។ រ.ទ.ស.ភ ប្រឈមមុខនឹងហានិភ័យសាច់ប្រាក់ងាយស្រួលចម្បងពីភាពមិនត្រូវគ្នានៃកាលវេលាសន្តរវាងទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ ការប្រឈមមុខនឹងហានិភ័យសាច់ប្រាក់ងាយស្រួលជាចម្បងកើតឡើងពីគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ (មិនរួមបញ្ចូលប្រាក់ពន្ធដែលត្រូវទូទាត់ផ្សេងៗ) និងប្រាក់កម្ចី។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

កម្មវត្ថុរបស់ រ.ទ.ស.ភ គឺគ្រប់គ្រងតុល្យភាពរវាងការបន្តការផ្តល់ហិរញ្ញប្បទាន និងភាពបត់បែនតាមរយៈការសម្របសម្រួលប្រចាំការ។ រ.ទ.ស.ភ បានគ្រប់គ្រងសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ និងមានស្រាប់នៃកញ្ចប់ថវិកាសម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ស្របពេលដែលគ្រប់គ្រងការត្រួតពិនិត្យ និងសុវត្ថិភាពលើបម្រែបម្រួលសាច់ប្រាក់។ រ.ទ.ស.ភ ប្រើប្រាស់លំដាប់លំដោយនៃប្រតិបត្តិការដើម្បីទទួលបាននូវផលប្រយោជន៍ជាធំពីលំហូរថវិកា ដើម្បីឱ្យពួកគេគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក្នុងការបង្កើនប្រាក់ចំណូលពីការវិនិយោគ និងកាត់បន្ថយថ្លៃដើមនៃការខ្ចីប្រាក់។ នាយកដ្ឋានរតនាគាររបស់ រ.ទ.ស.ភ ក៏ត្រូវបានឱ្យបានថាមានមូលធនសម្របសម្រួលមិនទាន់ប្រើប្រាស់គ្រប់គ្រាន់ និងទ្រព្យដែលអាចប្តូរយកប្រាក់សម្រាប់តម្រូវការថវិការយៈពេលខ្លី និងរយៈពេលវែង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការវិភាគកាលវិភាគ

ការវិភាគកាលវិភាគនៃបំណុលហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ តាមកាលវិភាគដែលពាក់ព័ន្ធនាកាលបរិច្ឆេទរាយការណ៍ គឺផ្អែកលើកាតព្វកិច្ចទូទាត់សងតាមកិច្ចសន្យាដែលបានធ្វើអប្បបរមាតម្លៃដូចខាងក្រោម៖

	លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានធ្វើអប្បបរមាតម្លៃ				
	តម្លៃយោង គិតជាពាន់រៀល	តាមតម្រូវការ ឬក្នុងពេល ១ឆ្នាំ គិតជាពាន់រៀល	ចន្លោះពី ១ឆ្នាំ ទៅ ៥ឆ្នាំ គិតជាពាន់រៀល	លើសពី ៥ឆ្នាំ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
២០២៣					
បំណុលហិរញ្ញវត្ថុ					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី ត្រូវទូទាត់ផ្សេងៗ	២៦១.៨៧៥.៥០៥	១៧៨.៩៧១.៧៧៣	-	៨២.៩០៣.៧៣២	២៦១.៨៧៥.៥០៥
ប្រាក់កម្ចី	១.៣២០.៦០២.០៨៥	២៣.៦៧៧.៤០១	៣៤៦.១៦៨.៥៦៧	៩៥០.៧៥៦.១១៧	១.៣២០.៦០២.០៨៥
	១.៥៨២.៤៧៧.៥៩០	២០២.៦៤៩.១៧៤	៣៤៦.១៦៨.៥៦៧	១.០៣៣.៦៥៩.៨៤៩	១.៥៨២.៤៧៧.៥៩០
២០២២					
បំណុលហិរញ្ញវត្ថុ					
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនី ត្រូវទូទាត់ផ្សេងៗ	២៣១.០៧៦.៩៥៤	១៥៤.២៧៥.២៤៩	-	៧៦.៨០១.៧០៥	២៣១.០៧៦.៩៥៤
ប្រាក់កម្ចី	១.០០៩.៩៩៤.៨៧៥	២៣.៤៩៩.១៥៨	២០០.៧៦៥.១៧៤	៧៨៥.៧៣០.៥៤៣	១.០០៩.៩៩៤.៨៧៥
	១.២៤១.០៧១.៨២៩	១៧៧.៧៧៤.៤០៧	២០០.៧៦៥.១៧៤	៨៦២.៥៣២.២៤៨	១.២៤១.០៧១.៨២៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យនៃបម្រែបម្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដែលជាលទ្ធផលនៃបម្រែបម្រួលអត្រាប្តូរប្រាក់បរទេស។ ការប្រឈមរបស់ រ.ទ.ស.ភ នឹង ហានិភ័យនៃបម្រែបម្រួលអត្រាប្តូរប្រាក់បរទេសទាក់ទងជាចម្បងទៅនឹងសកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ (នៅពេលដែលសាច់ប្រាក់ និងសាច់ប្រាក់សមមូល ការវិនិយោគរយៈពេលខ្លី ការទិញ និងប្រាក់កម្ចីដែលជាប្រិយ ប័ណ្ណបរទេស)។

ការមិនទប់ស្កាត់ហានិភ័យនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមិនមែនជាប្រិយប័ណ្ណគោលមានដូចខាង ក្រោម៖

	២០២៣	២០២២
	គិតជាពាន់រៀល	គិតជាពាន់រៀល
<u>សាច់ប្រាក់ និងសាច់ប្រាក់សមមូល</u>		
ដុល្លារអាមេរិក	៤.១៦៨.៥៨០	៣៤.៨៩៤.៣៨៥
<u>ការវិនិយោគរយៈពេលខ្លី</u>		
ដុល្លារអាមេរិក	៩០.៧៥៩.៣៦៩	៩១.១១៨.៤១៦
<u>គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវទូទាត់ផ្សេងៗ</u>		
ដុល្លារអាមេរិក	៦១.៨២៨.២៣៥	៨១.៩៩៣.២៥០
អឺរ៉ូ	៣៩.៨០០.៨៤៨	២៣.៩៩១.៨៥៤
	១០១.៦២៩.០៨៣	១០៥.៩៨៥.១០៤
<u>ប្រាក់កម្ចី</u>		
ដុល្លារអាមេរិក	១.២២៨.៣៥១.៥៨៥	៨៩៥.៣១៣.៥៣៣
យេន	៣៤.៣១១.៤៥៨	៣៧.៨៦៩.៨៣៩
សិទ្ធិដកប្រាក់ពិសេស	៣០.៥៥៨.៤៣៥	៣២.៨១០.០៩៥
អឺរ៉ូ	២៧.៣៨០.៦០៧	៤៤.០០១.៤០៨
	១.៣២០.៦០២.០៨៥	១.០០៩.៩៩៤.៨៧៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៥. ឧបករណ៍ហិរញ្ញវត្ថុ (ត)

(គ) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគវេទយិតភាពលើហានិភ័យរូបិយប័ណ្ណបរទេស

តារាងខាងក្រោមបង្ហាញពីការវិភាគវេទយិតភាពដែលអាចកើតមានឡើងលើ រូបិយប័ណ្ណដុល្លារអាមេរិក រូបិយប័ណ្ណអឺរ៉ូ សិទ្ធិដកប្រាក់ពិសេស និងរូបិយប័ណ្ណយេន ស្របពេលដែលធាតុផ្សេងៗទៀតនៃមូលធន និងចំណេញក្នុងឆ្នាំសរុបរបស់ រ.ទ.ស.ភ នៅដដែល៖

	បម្រែបម្រួលនៃអត្រា %	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ដុល្លារអាមេរិក/រៀល	+ ៣%	(៣៥.៨៥៧.៥៥៦)	(២៥.៣៨៨.៥៧៩)
	- ៣%	៣៥.៨៥៧.៥៥៦	២៥.៣៨៨.៥៧៩
អឺរ៉ូ/រៀល	+ ៣%	(២.០១៥.៤៤៤)	(២.០៣៩.៧២៧)
	- ៣%	២.០១៥.៤៤៤	២.០៣៩.៧២៧
អេស ដេ អា/រៀល	+ ៣%	(៩១៦.៧៥៣)	(៩៨៤.៣០៣)
	- ៣%	៩១៦.៧៥៣	៩៨៤.៣០៣
យេន/រៀល	+ ៣%	(១.០២៩.៣៤៤)	(១.១៣៦.១៦៦)
	- ៣%	១.០២៩.៣៤៤	១.១៣៦.១៦៦

(ឃ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែបម្រែបម្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ស្របពេលដែលលទ្ធផលប្រតិបត្តិការអាចរងផលប៉ះពាល់ដោយសារបម្រែបម្រួលនៃអត្រាការប្រាក់ រ.ទ.ស.ភ ធ្វើការត្រួតពិនិត្យយ៉ាងជាប់លាប់ទៅលើផលប៉ះពាល់សុទ្ធនៃប្រតិបត្តិការ ដែលមានគោលបំណងតែមួយក្នុងការកាត់បន្ថយការប្រឈមនឹងហានិភ័យអត្រាការប្រាក់។ អភិបាលយល់ឃើញថាមិនមានផលប៉ះពាល់ជាសារវន្តណាមួយពីហានិភ័យអត្រាការប្រាក់នោះទេ។ ដូច្នេះហើយ គ្មានការវិភាគវេទយិតភាពត្រូវបានបង្ហាញទេ។

(ង) តម្លៃសមស្រប

តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មិនមានភាពខុសគ្នាជាសារវន្តពីតម្លៃយោងទេ ដោយសារវាមានរយៈពេលខ្លី ឬក៏អត្រាការប្រាក់មានភាពប្រហាក់ប្រហែលនឹងអត្រាទីផ្សារបច្ចុប្បន្ន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៦. ចំណាយជាប់កិច្ចសន្យា

នៅចុងឆ្នាំបញ្ចប់នេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មដូចខាងក្រោម៖

	២០២៣ គិតជាពាន់រៀល	២០២២ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៦.៣៤៣.៨០០	១០១.៧៤០.០៦៨
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	២៦.៩៥០.៥៤៧	២៣.១២០.៣៩៩
សេវាផ្តល់ការប្រឹក្សាយោបល់	៩.៧៦២.៨៧៧	៩.៨៩១.៧២២
	៧៣.០៥៧.២២៤	១៣៤.៧៥២.១៨៩

២៧. ព័ត៌មានតាមផ្នែក

ព័ត៌មានតាមផ្នែកពុំត្រូវបានបង្ហាញទេ ដោយសារ រ.ទ.ស.ភ មានការពាក់ព័ន្ធជាចម្បងនៅក្នុងដំណើរការ និងការចែកចាយទឹក សម្រាប់ប្រើប្រាស់ជាទូទៅដល់សាធារណជននៅក្នុងរាជធានីភ្នំពេញ និងការផ្តល់សេវាកម្មពាក់ព័ន្ធផ្សេងៗដែលស្ថិតនៅក្នុងរង្វង់អាជីវកម្មតែមួយ និងមានសង្គតិភាពស្របនឹងការអនុវត្តបច្ចុប្បន្ននៃរបាយការណ៍ផ្ទៃក្នុងរបស់ខ្លួន។ រ.ទ.ស.ភ ធ្វើប្រតិបត្តិការតែក្នុងព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។

២៨. ពន្ធយថាហេតុ

ប្រព័ន្ធពន្ធនៅក្នុងប្រទេសកម្ពុជា គឺត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងការផ្លាស់ប្តូរជានិច្ចកាលនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកស្រាយ។ ជានិច្ចកាល ការបកស្រាយផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការជាច្រើនខុសៗគ្នា។ ពន្ធត្រូវតែត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរជាច្រើនដែលអនុញ្ញាតដោយច្បាប់ក្នុងការប្រតិបត្តិការជាក់លាក់នីមួយៗ ការពិន័យព្រហ្មទណ្ឌ និងការពិន័យលើការប្រាក់។

គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធរបស់ រ.ទ.ស.ភ ត្រូវបានប្រកាសយ៉ាងត្រឹមត្រូវ ដោយផ្អែកលើការបកស្រាយនៃបទបញ្ញត្តិពន្ធ។ ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរដែលពាក់ព័ន្ធអាចនឹងមានការបកស្រាយផ្សេងពីនេះ ហើយផលប៉ះពាល់របស់វាអាចមានភាពជាសារវន្ត។

២៩. ការគ្រប់គ្រងដើមទុន

គោលការណ៍របស់ រ.ទ.ស.ភ គឺដើម្បីប្រាកដថាមានដើមទុនគ្រប់គ្រាន់នៅក្នុងការបន្តមុខងារតាមច្បាប់របស់ខ្លួន។ ដើម្បីសម្រេចបានតាមគោលនយោបាយនេះ រ.ទ.ស.ភ ត្រួតពិនិត្យភាពគ្រប់គ្រាន់នៃដើមទុនរបស់ខ្លួនយ៉ាងត្រឹមត្រូវ ដោយរួមបញ្ចូលទាំងតម្រូវការចំណាយមូលធន គោលការណ៍រដ្ឋាភិបាល តម្រូវការច្បាប់ និងលទ្ធភាពរបស់ខ្លួនក្នុងការជ្រៀតចូលទិផ្សារមូលធន។ រ.ទ.ស.ភ កំណត់និយមន័យដើមទុន ជាមូលធនសរុប។

ពុំមានបម្រែបម្រួលនៃវិធីសាស្ត្រក្នុងការគ្រប់គ្រងដើមទុនរបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងឆ្នាំ២០២២ នោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៣០. តួលេខរៀបរៀង

ចំនួនប្រៀបធៀបជាក់លាក់មួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងការបង្ហាញកំណត់សម្គាល់ត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីឱ្យស្របតាមការបង្ហាញក្នុងឆ្នាំបច្ចុប្បន្ន។ គណៈគ្រប់គ្រងជឿជាក់ថា ការចាត់ថ្នាក់ឡើងវិញទាំងនេះនឹងឆ្លុះបញ្ចាំងនូវលក្ខណៈត្រឹមត្រូវនៃប្រតិបត្តិការនេះកាន់តែប្រសើរជាងមុន។

សេចក្តីសង្ខេបនៃការផ្លាស់ប្តូរដែលកើតឡើងពីការចាត់ថ្នាក់ឡើងវិញនេះត្រូវបានបង្ហាញដូចខាងក្រោម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ការបង្ហាញពីមុន) គិតជាពាន់រៀល	ផលប៉ះពាល់នៃការ ចាត់ថ្នាក់ឡើងវិញ គិតជាពាន់រៀល	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ការចាត់ថ្នាក់ឡើងវិញ) គិតជាពាន់រៀល
ទ្រព្យសកម្មរយៈពេលខ្លី			
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួល ផ្សេងៗ	២៨.២៦៤.៩៤០	៤.៤៤២.៤៧៦	៣២.៧០៧.៤១៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦១.១៥៨.៩១៥	(៤.៤៤២.៤៧៦)	៥៦.៧១៦.៤៣៩
	៨៩.៤២៣.៨៥៥	-	៨៩.៤២៣.៨៥៥

របាយការណ៍លទ្ធផលលម្អិត

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ការបង្ហាញពីមុន) គិតជាពាន់រៀល	ផលប៉ះពាល់នៃការ ចាត់ថ្នាក់ឡើងវិញ គិតជាពាន់រៀល	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ការចាត់ថ្នាក់ឡើងវិញ) គិតជាពាន់រៀល
ចំណូលហិរញ្ញប្បទាន	១៧.៧៣៧.៧៤៦	(១៣.០៨១.១២៨)	៤.៦៥៦.៦១៨
ចំណាយហិរញ្ញប្បទាន	(១២.១០៤.៦៩៦)	៨.៤៩៤.២៦២	(៣.៦១០.៤៣៤)
ចំណេញលើការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ	-	១.១០៥.៧០០	១.១០៥.៧០០
ខាតលើការប្តូររូបិយប័ណ្ណបរទេស - សុទ្ធ	(៣.៤៨១.១៦៦)	៣.៤៨១.១៦៦	-
	២.១៥១.៨៨៤	-	២.១៥១.៨៨៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

**កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣១. ព្រឹត្តិការណ៍សំខាន់ៗបន្តបន្ទាប់ពីចុងបញ្ចប់នៃការិយបរិច្ឆេទ

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ រ.ទ.ស.ភ បានទទួលលិខិតនៃកំណត់ពន្ធឡើងវិញពីអគ្គនាយកដ្ឋានពន្ធដារ (ហៅកាត់ថា “អ.ព.ជ”) លើសវនកម្មពន្ធមានកម្រិតសម្រាប់ចន្លោះពេលគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ លិខិតនោះបានដាក់ពិន័យលើការទូទាត់ប្រាក់ពន្ធលើអាករតម្លៃបន្ថែមខ្លះ សរុបចំនួន ៨.៧៤៣.៦២៩.១៤៨រៀល។ រ.ទ.ស.ភ បានដាក់លិខិតតវ៉ានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គិតមកដល់ការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ រ.ទ.ស.ភ ពុំទាន់ទទួលបានការឆ្លើយតបពី អ.ព.ជ នៅឡើយទេ។

គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ ជឿជាក់ថា ពួកគេអាចមានប្រាស្រ័យទាក់ទងយ៉ាងមានប្រសិទ្ធភាពនូវជំហររបស់ពួកគេទៅកាន់ អ.ព.ជ ដែលមានការគាំទ្រដោយភស្តុតាងដ៏រឹងមាំដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ហេតុដូច្នេះ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្មានសំវិធានធនត្រូវបានកត់ត្រាពាក់ព័ន្ធនឹងចំណាយបង្កលើការពិន័យពន្ធនោះទេ ។

៣២. ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ឆ្នាំបញ្ចប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានអនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

Baker Tilly (Cambodia) Co., Ltd.
Certified Public Accountants
No. 87, Street 294,
Sangkat Boeung Keng Kang 1,
120102, Khan Boeung Keng Kang,
Phnom Penh, Cambodia.

T: +855 23 987 100/
+855 23 987 388

info@bakertilly.com.kh
www.bakertilly.com.kh

លេខយោង៖ GA/0012/0324/P014-0004/KMT

**របាយការណ៍របស់សវនករឯករាជ្យ
ជូនចំពោះភាគហ៊ុនិកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

របាយការណ៍ស្តីពីសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា “រ.ទ.ស.ភ” ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍លទ្ធផលលម្អិត របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលការណ៍គណនេយ្យជាសារវន្ត ដូចដែលបានបង្ហាញពីទំព័រទី៦ ដល់ ៥៥។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “ស.ស.អ.ក”)។ ទំនួលខុសត្រូវរបស់យើងខ្ញុំស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមនៅក្នុងកថាខណ្ឌស្តីពី ទំនួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពឯករាជ្យពី រ.ទ.ស.ភ ដោយអនុលោមទៅតាម ក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈ ដែលចេញផ្សាយដោយក្រុមប្រឹក្សាក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា “ក្រមសីលធម៌អន្តរជាតិ”) និងតាមតម្រូវការក្រមសីលធម៌ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំបានបំពេញទំនួលខុសត្រូវក្នុងផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល គឺមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលនៅក្នុងការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំមានសារៈសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ទាំងមូល និងជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ ហើយយើងខ្ញុំមិនមានការបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហាទាំងនេះឡើយ។

ក. តម្លៃយោងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងការវាយតម្លៃអាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

យោងតាមកំណត់សម្គាល់ ៣.៣ កំណត់សម្គាល់ ៤.២ និងកំណត់សម្គាល់ ៥ នៃរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តម្លៃយោងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខាររបស់ រ.ទ.ស.ភ មានចំនួន ២,៤៩៥ ពាន់លានរៀល។

យើងខ្ញុំផ្តោតលើតម្លៃយោងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដោយសារតែគណនីទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារភាគច្រើន តំណាងឱ្យទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ ហើយការវិនិច្ឆ័យជាក់លាក់របស់គណៈគ្រប់គ្រងត្រូវបានពាក់ព័ន្ធក្នុងការកំណត់អាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ។ ដោយហេតុថាទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារមានលក្ខណៈជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ កំហុសខុសឆ្គងក្នុងការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ អាចបណ្តាលឱ្យមានការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ។

ហេតុដូច្នេះនេះ យើងខ្ញុំបានកំណត់ថា នេះជាបញ្ហាសវនកម្មសំខាន់។

ការឆ្លើយតបរបស់យើងខ្ញុំ៖

- យើងខ្ញុំបានត្រួតពិនិត្យភាពស្របស្របលើការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង នៃអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដូចខាងក្រោម៖
 - ១ ពិភាក្សាជាមួយគណៈគ្រប់គ្រង លើផែនការប្រតិបត្តិការរបស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ
 - ២ វាយតម្លៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង នៃអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារថ្មី ដែលបានទិញចូលដោយពិនិត្យលើឯកសារពាក់ព័ន្ធ ដូចជាឯកសារគម្រោង ការវាយតម្លៃបច្ចេកទេស និងការបញ្ជាក់ពីអ្នកផ្គត់ផ្គង់
 - ៣ ត្រួតពិនិត្យការវិភាគរបស់គណៈគ្រប់គ្រង លើការប៉ាន់ស្មានអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលរួមបញ្ចូលការកំណត់អត្តសញ្ញាណលក្ខខណ្ឌដែលអាចបង្ហាញពីការផ្លាស់ប្តូរមានលក្ខណៈជាសារវន្តទៅលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាន ដូចជាការប្រើប្រាស់ទ្រព្យសកម្មរំពឹងទុក ការសឹករិចរិលប៉ាន់ស្មាន បច្ចេកទេស ឬ ភាពហួសសម័យ និងកំហិតផ្លូវច្បាប់ ឬកំហិតស្រដៀងគ្នាលើការប្រើប្រាស់ទ្រព្យសកម្ម
 - ៤ ប្រៀបធៀបអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ជាមួយនឹងអង្គការក្នុងវិស័យទឹកភ្លើងដោយផ្អែកលើព័ត៌មានជាសាធារណៈនៃអង្គការទាំងនេះ និង
 - ៥ វាយតម្លៃភាពពេញលេញនៃការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក. តម្លៃយោងនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងការវាយតម្លៃអាយុកាលប្រើប្រាស់នៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

- យើងខ្ញុំបានសង្កេតមើលទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ តាមរយៈការកំណត់វិធីសាស្ត្រការជ្រើសរើសរបស់យើងខ្ញុំ។

ដោយផ្អែកលើនីតិវិធីដែលបានអនុវត្តខាងលើ យើងខ្ញុំពុំរកឃើញភាពខុសឆ្គងជាសារវន្តទេ លើកលែងតែភាពមិនស៊ីចង្វាក់គ្នានៃអាយុកាលប្រើប្រាស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ជាមួយនឹងអង្គភាពក្នុងវិស័យទឹកភ្លើង។

ខ. ការចាត់ថ្នាក់ និងតម្លៃសមស្របនៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសង

យោងតាមកំណត់សម្គាល់ ១៦ នៃរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តម្លៃយោងនៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញរបស់ រ.ទ.ស.ភ មានចំនួន៨២,៩៣៩លានរៀល។

យើងខ្ញុំផ្តោតលើចំណុចនេះ ដោយសារតែការវិនិច្ឆ័យត្រូវបានអនុវត្តដោយគណៈគ្រប់គ្រងក្នុងការកំណត់ចំណាត់ថ្នាក់ និងតម្លៃសមស្របនៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ ជាប់ជាចំណុលរយៈពេលវែងរបស់ រ.ទ.ស.ភ។

ហេតុដូច្នោះនេះ យើងខ្ញុំបានកំណត់ថា នេះជាបញ្ហាសវនកម្មសំខាន់។

ការឆ្លើយតបរបស់យើងខ្ញុំ៖

- យើងខ្ញុំបានពិភាក្សាជាមួយគណៈគ្រប់គ្រងលើការវិនិច្ឆ័យ និងការសន្មតក្នុងការកំណត់ការចាត់ថ្នាក់នៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ។
- យើងខ្ញុំបានពិភាក្សាជាមួយគណៈគ្រប់គ្រងលើតម្លៃសមស្រប ដែលអាចនឹងប៉ះពាល់ដល់ប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ។
- យើងខ្ញុំត្រួតពិនិត្យភាពត្រឹមត្រូវ លើតម្លៃយោងនៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ ដោយអនុវត្តនីតិវិធីពិនិត្យ លើបម្រែបម្រួលក្នុងអំឡុងការិយបរិច្ឆេទ នៅក្នុងគណនីគ្រប់គ្រងប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ។

ដោយផ្អែកលើនីតិវិធីដែលបានអនុវត្តខាងលើ យើងខ្ញុំពុំរកឃើញភាពខុសឆ្គងជាសារវន្តទេ លើកលែងតែចំណុចខ្វះខាតនៃការគ្រប់គ្រងលើការកំណត់អត្តសញ្ញាណនៃប្រាក់កក់ថ្លៃទឹកដែលត្រូវបង្វិលសងវិញ ដែលយោងពីការិយបរិច្ឆេទមុន។

គ. ការទទួលស្គាល់នៃចំណូលបង្កពីការលក់ទឹក

យោងតាមកំណត់សម្គាល់ ៣.៦ កំណត់សម្គាល់ ៤.៣ និងកំណត់សម្គាល់ ៨ នៃរបាយការណ៍ហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តម្លៃយោងនៃចំណូលបង្កពីការលក់ទឹក បានបញ្ចូលនៅក្នុងកិច្ចសន្យាទ្រព្យសកម្ម និងចំណូលរបស់ រ.ទ.ស.ភ មានចំនួន ១៤៩ ៣៩៩ លានរៀល។

គ. ការទទួលស្គាល់នៃចំណូលបង្កពីការលក់ទឹក (ត)

យើងខ្ញុំផ្ដោតលើចំណុចនេះ ដោយសារតែចំនួននៃចំណូលបង្កពីការលក់ទឹក បានទទួលស្គាល់ក្នុងអំឡុង ការិយបរិច្ឆេទ ត្រូវបានប៉ះពាល់ដោយការប៉ាន់ស្មានខុសៗគ្នា ដែលរួមបញ្ចូលការវិនិច្ឆ័យជាក់លាក់ដែលបានអនុវត្តដោយគណៈគ្រប់គ្រង និងជាពិសេសទាក់ទងនឹងការកំណត់បរិមាណទឹកដែលបានផលិត ចំណូលពីការលក់ ទឹកដែលបានបោះវិក្កយបត្រ អត្រាទឹកបាត់បង់ និងអត្រាពន្ធដែលពាក់ព័ន្ធ។

ហេតុដូច្នោះនេះ យើងខ្ញុំបានកំណត់ថា នេះជាបញ្ហាសវនកម្មសំខាន់។

ការឆ្លើយតបរបស់យើងខ្ញុំ៖

- យើងខ្ញុំបានត្រួតពិនិត្យភាពស្របស្របនៃការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង នៃការកំណត់ចំណូលបង្កពីការលក់ទឹករបស់ រ.ទ.ស.ភ ដូចខាងក្រោម៖
 - ១ ពិភាក្សាជាមួយគណៈគ្រប់គ្រងលើការកំណត់វិធីសាស្ត្រ សម្រាប់ប្រើប្រាស់ក្នុងការទាញយកចំណូលបង្កពីការលក់ទឹក
 - ២ ធ្វើការតវ៉ានឹងការសន្មតសំខាន់ៗដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង ជាពិសេសបរិមាណទឹកដែលបានផលិតអត្រាទឹកបាត់បង់ និងអត្រាពន្ធដែលពាក់ព័ន្ធ និង
 - ៣ ធ្វើការគណនាឡើងវិញលើការគណនាចំណូលបង្កពីការលក់ទឹក ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវជាក់លាក់។
- យើងខ្ញុំបានត្រួតពិនិត្យការគ្រប់គ្រង ដែលមានការចូលរួមជាមួយអ្នកឯកទេសព័ត៌មានវិទ្យារបស់យើងខ្ញុំ ដោយក្នុងចំណោមនោះធ្វើការប្រៀបធៀបព័ត៌មានលម្អិតនៃចំនួនចំណូល នៅក្នុងប្រព័ន្ធគណនេយ្យ ជាមួយនឹងប្រភពឯកសារ ការកត់ត្រាចំណូលទទួលបាន ក្នុងប្រព័ន្ធគណនេយ្យពាណិជ្ជ ការផ្ទៀងផ្ទាត់បញ្ជីសាច់ប្រាក់សរុប ជាមួយសាច់ប្រាក់ទទួលបាន និងការកត់ត្រាចំណូលទទួលបានទៅបញ្ជីផ្ទេរទៅ។
- យើងខ្ញុំបានពិនិត្យការបោះវិក្កយបត្រជាបន្តបន្ទាប់នៃចំណូលបង្កពីការលក់ទឹក។

ដោយផ្អែកលើនីតិវិធីដែលបានអនុវត្តខាងលើ យើងខ្ញុំពុំរកឃើញភាពខុសឆ្គងជាសារវន្តទេ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

គណៈគ្រប់គ្រងរបស់ រ.ទ.ស.ភ មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ក្រុមប្រឹក្សាភិបាល (ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ និងរបាយការណ៍របស់សវនករនោះទេ) ដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យនេះ និងផ្នែកផ្សេងទៀតដែលរួមបញ្ចូលរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងថានឹងត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនេះ។

មតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មិនគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំក៏មិនបញ្ចេញមតិសន្និដ្ឋានធានាណាមួយឡើយ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ និងទន្ទឹមនឹងនេះពិចារណាថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីការធ្វើសវនកម្ម ឬបើមិនដូច្នោះទេមានកំហុសឆ្គងជាសារវន្ត។

ប្រសិនបើផ្នែកលើកិច្ចការដែលយើងខ្ញុំ បានអនុវត្តលើព័ត៌មានផ្សេងៗ ដែលយើងខ្ញុំបានទទួលមុនកាលបរិច្ឆេទនៃ របាយការណ៍របស់សវនករនេះ អាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តទៅលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំ ត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹម ត្រូវ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ គណៈគ្រប់គ្រងក៏ទទួល ខុសត្រូវផងដែរ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឲ្យជៀសផុតពីការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬភ័ន្តច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅ នឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមាន បំណងបិទអាជីវកម្មរបស់ រ.ទ.ស.ភ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យណាផ្សេងក្រៅពីធ្វើបែបនេះ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរាយការណ៍របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬភ័ន្តច្រឡំ និងផ្តល់នូវរបាយការណ៍របស់សវនករដែល រួមបញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងក្នុងកម្រិតខ្ពស់មួយ ប៉ុន្តែ មិនមែនជាការធានាថា សវនកម្មដែលធ្វើឡើងដោយអនុលោមទៅតាម ស.ស.អ.ក តែងរកឃើញជានិច្ចនូវការរាយ ការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើង ដោយសារការក្លែងបន្លំ ឬភ័ន្ត ច្រឡំ ត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើការរាយការណ៍ខុសតែមួយ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថានឹងជះឥទ្ធិពល ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយពឹងផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាម ស.ស.អ.ក យើងខ្ញុំតម្រូវឱ្យអនុវត្តនូវការវិនិច្ឆ័យដែលប្រកបដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- កំណត់ និងវាយតម្លៃហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ក ដោយសារតែការក្លែងបន្លំ ឬក៏ន្តច្រឡំ រៀបចំ និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការបញ្ជាក់មតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការរាយការណ៍ខុសដែលកើតឡើងពីក្នុងន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា បំណកស្រាយមិនពិត ឬការបំពានលើនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ស្វែងយល់អំពីនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់មតិយោបល់លើប្រសិទ្ធភាពនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងរបស់ រ.ទ.ស.ក ឡើយ។
- វាយតម្លៃលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនច្បាស់លាស់ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានភាពមិនប្រាកដប្រជាជាសារវន្តទៅលើលទ្ធភាពរបស់ រ.ទ.ស.ក ក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទៅលើការលាតត្រដាងព័ត៌មានពាក់ព័ន្ធ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ក ឬប្រសិនបើការបង្ហាញព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិសវនកម្មរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបណ្តាលឱ្យ រ.ទ.ស.ក បញ្ឈប់និរន្តរភាពអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ក ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍នានាតាមលក្ខណៈដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចក្នុងចំណោមបញ្ហាផ្សេងៗ ស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលរួមមានចំណុចខ្លះខាតនៃនីតិវិធីគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់សេចក្តីបញ្ជាក់ជូនអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធនឹងឯករាជ្យភាព ព្រមទាំងបានជូនដំណឹងពួកគាត់នូវរាល់ទំនាក់ទំនងទាំងអស់និងបញ្ហាផ្សេងៗ ដែលយើងខ្ញុំយល់ថាមានផលប៉ះពាល់ចំពោះឯករាជ្យភាពរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានា ដើម្បីលុបបំបាត់នូវការគំរាមកំហែង ឬអនុវត្តនូវវិធីសាស្ត្រការពារ។

បញ្ហានានាដែលយើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកដែលទទួលបានបន្ទុកលើអភិបាលកិច្ច យើងខ្ញុំកំណត់ថាបញ្ហាទាំងនោះជា
 បញ្ហាដែលមានផលប៉ះពាល់ជាសារវន្ត នៅក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្នុងបច្ចុប្បន្ន
 និងជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែ
 ច្បាប់ ឬបទប្បញ្ញត្តិរារាំងនូវការលាតត្រដាងជាសាធារណៈអំពីបញ្ហានេះក្នុងការធ្វើសវនកម្ម ឬក៏ក្នុងកាលៈទេសៈដឹកម្រ
 បំផុត ដែលយើងខ្ញុំកំណត់ថាបញ្ហានោះ មិនត្រូវបានបង្ហាញក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពី
 បញ្ហានេះនឹងបណ្តាលឱ្យមានផលអវិជ្ជមានដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។



បេកយើរ ធីលលី (ឧបបូឌា) ឯ.ក
 ក្រុមហ៊ុនគណនេយ្យករជំនាញ



ឧកញ៉ា Tan Khee Meng
 គណនេយ្យករជំនាញ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 13 MAR 2024